



ក្រុមហ៊ុន មេគង្គ ម៉ាយក្រូអ៊ុនធឺឡង ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នាំ ២០២៥

តារាងមាតិកា

សារលិខិតពីប្រធានក្រុមប្រឹក្សាភិបាល	3
សារលិខិតពីអគ្គនាយក	4
I. ព័ត៌មានសង្ខេប	5
II. ព័ត៌មានទូទៅអំពីអាជីវកម្ម	8
III. ព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្ម	10
IV. ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម	17
V. ឯកសារភ្ជាប់៖ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុម.....	21

សារវិចិត្រប្រធានក្រុមប្រឹក្សាភិបាល

ជូនចំពោះភាគទុនិក អតិថិជន ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធជាទីគោរព!

ក្នុងនាមក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេគង្គ ម៉ាយក្រូហ៊ុនស្ទួន ភីអិលស៊ី “ក្រុមហ៊ុន” ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក អតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវទំនុកចិត្ត ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជូនក្រុមហ៊ុនកន្លងមក។ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា ដែលបានផ្តល់ការណែនាំ និងគាំទ្រយ៉ាងជិតស្និទ្ធក្នុងការពង្រឹង វិស័យធានារ៉ាប់រងនៅកម្ពុជា។

ឆ្នាំ២០២៥ គឺជាឆ្នាំដែលក្រុមហ៊ុនបានបន្តពង្រឹងមូលដ្ឋានអាជីវកម្ម និងសមត្ថភាពប្រតិបត្តិការ ដោយរក្សាបាននូវស្ថិរភាព និងភាពធន់ ទោះបីស្ថិតក្នុងបរិបទសេដ្ឋកិច្ច និងបរិយាកាសអាជីវកម្មដែលមានការប្រែប្រួលក៏ដោយ។ ក្រុមហ៊ុនបានបន្តអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវផលិតផល និងសេវាធានារ៉ាប់រងខ្នាតតូចប្រកបដោយគុណភាព ដែលមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។

ក្រុមប្រឹក្សាភិបាលបានបន្តផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ ការអនុលោមតាមបទបញ្ញត្តិ និងការពង្រឹងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាថាក្រុមហ៊ុនអាចរីកចម្រើនប្រកបដោយចីរភាព និងបង្កើតតម្លៃរយៈពេលវែងជូនភាគទុនិក អតិថិជន និងភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនឹងនេះ យើងនៅតែបន្តស្វែងរកឱកាសថ្មីៗក្នុងការពង្រីកភាពជាដៃគូអាជីវកម្ម អភិវឌ្ឍផលិតផល និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងផ្លាស់ប្តូររបស់ទីផ្សារ និងពង្រឹងការរួមចំណែកក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់។ សមិទ្ធផលដែលយើងសម្រេចបានក្នុងឆ្នាំនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមរបស់មនុស្សគ្រប់រូប។

ឆ្ពោះទៅមុខ ក្រុមហ៊ុននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព អភិបាលកិច្ចល្អ ការបង្កើតវានូវត្រង់ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីពង្រឹងទំនុកចិត្តរបស់ភាគីពាក់ព័ន្ធ និងរួមចំណែកក្នុងការកសាងសុខុមាលភាពហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សូមអរគុណ។



អ្នកឧកញ៉ា អ៊ុន ធីតា
ប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុន មេគង្គ ម៉ាយក្រូហ៊ុនស្ទួន ភីអិលស៊ី

សារវិទិត្តអគ្គនាយក

ជូនចំពោះភាគទុនិក អតិថិជន ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធជាទីតោរព

ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រុមហ៊ុន មេគង្គ ម៉ាយក្រូហ៊ុនស្ទួន ភីអិលស៊ី ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល និងការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាធានារ៉ាប់រងខ្នាតតូចប្រកបដោយ គុណភាព ជូនប្រជាពលរដ្ឋកម្ពុជា។

សមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានក្នុងឆ្នាំ២០២៥ គឺជាលទ្ធផលនៃការគាំទ្រយ៉ាងរឹងមាំពីប្រធានក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល ភាគទុនិក ដៃគូអាជីវកម្ម អតិថិជន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប។

ក្នុងឆ្នាំកន្លងមក យើងបានផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ការពង្រឹងប្រព័ន្ធគ្រប់គ្រងហានិភ័យ ការអនុលោមតាមបទប្បញ្ញត្តិ និងការកែលម្អដំណើរការផ្តល់សេវា ដើម្បីធានាថាអតិថិជនទទួលបានបទពិសោធន៍កាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអាជីវកម្ម និងអភិវឌ្ឍដំណោះស្រាយធានារ៉ាប់រងដែលស្របតាមតម្រូវការរបស់ទីផ្សារ។

សម្រាប់ឆ្នាំខាងមុខ យើងនឹងបន្តជំរុញនូវវត្ថុសំខាន់ៗ ការប្រើប្រាស់បច្ចេកវិទ្យា និងការអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាធានារ៉ាប់រងខ្នាតតូច និងផ្តល់ដំណោះស្រាយដែលមានភាពងាយស្រួល តម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងដៃគូអាជីវកម្ម។ យើងជឿជាក់ថា ការអភិវឌ្ឍជាបន្តបន្ទាប់ទាំងនេះ នឹងរួមចំណែកពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងនាមជាអគ្គនាយក ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះការគាំទ្រ ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធទាំងអស់។ យើងនឹងបន្តប្រកាន់ខ្ជាប់នូវគុណតម្លៃនៃភាពស្មោះត្រង់ វិជ្ជាជីវៈ តម្លាភាព និងការទទួលខុសត្រូវ ដើម្បីដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព និងបង្កើតតម្លៃរយៈពេលវែងជូនអតិថិជន ភាគទុនិក និងសង្គមជាតិ។

សូមអរគុណ។



លោក សុខ វឌ្ឍនៈ

អគ្គនាយក

ក្រុមហ៊ុន មេគង្គ ម៉ាយក្រូហ៊ុនស្ទួន ភីអិលស៊ី

I. ព័ត៌មានសង្ខេប

ក- លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយ៖

ចំណូលធានារ៉ាប់រង	2025	2024	2023
ចំណូលបុព្វលាភសរុប	195,028,326	124,652,739	502,977,538
បុព្វលាភសងត្រឡប់ និងលុបចោល	(824,600)	(1,027,300)	(2,385,192)
ចំណូលបុព្វលាភដុល	194,203,726	123,625,439	500,592,346

ខ- របាយការណ៍សង្ខេបស្ថានភាពហិរញ្ញវត្ថុ ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយ៖

	2025	2024	2023
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
គ្រឿងបរិក្ខារ	187,258,344	445,785,008	714,205,598
ប្រាក់តម្កល់	200,000,000	200,000,000	200,000,000
ទ្រព្យអរូបី	-	-	2,640,000
សិទ្ធិប្រើប្រាស់ទ្រព្យ	94,858,063	151,772,575	129,453,041
	482,116,407	797,557,583	1,046,298,639
ទ្រព្យសកម្មរយៈពេលខ្លី			
បុព្វលាភត្រូវទទួល	198,000	712,400	3,373,200
ទ្រព្យសកម្មផ្សេងៗ	41,246,521	33,553,576	42,636,176
ប្រាក់បញ្ញើមានកាលកំណត់	1,165,000,000	1,165,000,000	1,165,000,000
សាច់ប្រាក់ និងសមតុល្យធនាគារ	253,420,248	64,299,473	424,569,400
	1,459,864,769	1,263,565,449	1,635,578,776
ទ្រព្យសកម្មសរុប	<u>1,941,981,176</u>	<u>2,061,123,032</u>	<u>2,681,877,415</u>
មូលធន និង បំណុល			
បំណុលរយៈពេលវែង			
បំណុលភតិសន្យា	43,673,849	104,730,481	-
បំណុលរយៈពេលខ្លី			
បំណុលភតិសន្យារយៈពេលខ្លី	61,056,511	50,857,052	43,392,292
ប្រាក់បម្រុងធានារ៉ាប់រងមិនទាន់	134,136,536	74,776,610	145,641,964
ចាត់ទុកជាចំណូល			
បំណុកហានិភ័យដែលមិនទាន់	16,615,155	129,526,653	143,603,442
ផុតកំណត់បន្ថែមកក់ទុក			

បំណុលផ្សេងៗនិងបង្គរ	41,804,737	111,134,474	-
បំណុលពន្ធលើប្រាក់ចំណូល	444,820	217,125	927,417
	254,057,759	366,511,914	333,565,115
បំណុលសរុប	297,731,608	471,242,395	333,565,115
មូលធន			
ភាគហ៊ុន	3,311,000,000	2,900,000,000	2,900,000,000
ប្រាក់ចំណូលរក្សាទុក	(1,666,750,432)	(1,310,119,363)	(551,687,700)
មូលធនសរុប	1,644,249,568	1,589,880,637	2,348,312,300
បំណុល និងមូលធនសរុប	<u>1,941,981,176</u>	<u>2,061,123,032</u>	<u>2,681,877,415</u>

គ- អនុបាតហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៥÷

ប្រភេទសមាមាត្រ	សមាមាត្រហិរញ្ញវត្ថុ	ឆ្នាំ២០២៥
សមាមាត្រចំណេញ	អត្រាចំណេញដុល (Gross Profit Margin)	0.73
	អត្រា EBITDA	(1.10)
	អត្រាចំណេញពីប្រតិបត្តិការ (Operating Profit Margin)	(2.77)
	អត្រាចំណេញសុទ្ធ (Net Profit Margin)	(2.86)
	ផលចំណេញលើទ្រព្យសកម្ម (ROA)	(0.02)
	ផលចំណេញលើមូលធន (ROE)	(0.03)
	ផលចំណេញលើដើមទុនដែលប្រើប្រាស់ (ROCE)	0.09
	ផលចំណេញលើទុនវិនិយោគ (ROIC)	(0.02)
សមាមាត្រសាច់ប្រាក់ងាយស្រួល	សមាមាត្របច្ចុប្បន្ន (Current Ratio)	3.52
	សមាមាត្ររហ័ស (Quick Ratio)	3.52
	សមាមាត្រសាច់ប្រាក់ (Cash Ratio)	3.44
សមាមាត្របំណុល	សមាមាត្របំណុលធៀបនឹងទ្រព្យសកម្ម	0.11
	សមាមាត្របំណុលរយៈពេលវែងធៀបនឹងទ្រព្យសកម្ម	0.00
	សមាមាត្របំណុលធៀបនឹងមូលធន	0.37
	សមាមាត្របំណុលធៀបនឹងដើមទុនសរុប	0.15
	សមាមាត្របំណុលធៀបនឹង EBITDA	(20.69)
	មេគុណមូលធន (Equity Multiplier)	1.37
សមាមាត្រប្រសិទ្ធភាពប្រតិបត្តិការ	អត្រាបង្វិលទ្រព្យសកម្មថេរ	0.06
	អត្រាបង្វិលទ្រព្យសកម្មសរុប	0.01
	អត្រាបង្វិលដើមទុនប្រតិបត្តិការ	0.02

ឃ- ទិន្នន័យនិន្នាការនៃទីផ្សារធានារ៉ាប់រង÷

ទិដ្ឋភាពទូទៅនៃទីផ្សារ

វិស័យធានារ៉ាប់រងកម្ពុជាបានបន្តរក្សាកំណើន និងបង្ហាញពីភាពធន់ក្នុងឆ្នាំ២០២៥ ទោះបីជាបរិបទសេដ្ឋកិច្ចពិភពលោក និងកម្ពុជាមានការប្រែប្រួលក៏ដោយ។ កំណើននៃការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងហានិភ័យ ការគាំទ្រពីរាជរដ្ឋាភិបាល និងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ បានរួមចំណែកជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យកាន់តែមានស្ថិរភាព និងប្រសិទ្ធភាព។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤០ រួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ១៨ ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៤ ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ៧ ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ១ ក្រុមហ៊ុន។ វិស័យនេះមានទ្រព្យសកម្មសរុបលើសពី ១,០០០ លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងសក្តានុពលនៃទីផ្សារ។

ស្ថិតិសំខាន់ៗនៃវិស័យធានារ៉ាប់រង

សូចនាករ	ឆ្នាំ២០២៥
ចំនួនក្រុមហ៊ុនធានារ៉ាប់រងទូទៅ	១៨
ចំនួនក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត	១៤
ចំនួនក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច	៧
ចំនួនក្រុមហ៊ុនធានារ៉ាប់រងបន្ត	១
ចំនួនក្រុមហ៊ុនធានារ៉ាប់រងសរុប	៤០
ទ្រព្យសកម្មសរុបរបស់វិស័យ	លើសពី ១ ពាន់លានដុល្លារអាមេរិក

និន្នាការសំខាន់ៗនៃទីផ្សារ

- កំណើននៃធានារ៉ាប់រងខ្នាតតូច÷ ការយល់ដឹងកាន់តែខ្ពស់អំពីការគ្រប់គ្រងហានិភ័យ និងតម្រូវការការពារផ្នែកហិរញ្ញវត្ថុ បានជំរុញឱ្យធានារ៉ាប់រងខ្នាតតូចក្លាយជាផ្នែកមួយដែលមានសក្តានុពលសម្រាប់ការពង្រីកទីផ្សារ ជាពិសេសក្នុងចំណោមគ្រួសារមានចំណូលទាប កម្មករ និងសហគ្រាសខ្នាតតូច។
- ការពង្រីកបណ្តាញចែកចាយ÷ ក្រុមហ៊ុនធានារ៉ាប់រងបានបន្តពង្រីកបណ្តាញចែកចាយតាមរយៈភាពជាដៃគូជាមួយធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនហិរញ្ញវត្ថុ ស្ថាប័នឯកជន និងបណ្តាញឌីជីថល ដើម្បីបង្កើនលទ្ធភាពឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាធានារ៉ាប់រងកាន់តែងាយស្រួល។
- ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល÷ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយផលិតផល ការបង់បុព្វលាភ និងការគ្រប់គ្រងសំណង បានក្លាយជានិន្នាការសំខាន់ ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់បទពិសោធន៍អតិថិជន។
- ការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ÷ និយ័តករធានារ៉ាប់រងកម្ពុជា បានបន្តពង្រឹងការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ ដើម្បីបង្កើនភាពរឹងមាំ តម្លាភាព និងទំនុកចិត្តលើវិស័យធានារ៉ាប់រង ស្របតាមផែនការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៥-២០៣០។

ទស្សនវិស័យ និងឱកាស

ក្នុងបរិបទដែលវិស័យធានារ៉ាប់រងកម្ពុជាកំពុងបន្តរីកចម្រើន ក្រុមហ៊ុនមើលឃើញឱកាសក្នុងការពង្រីកការផ្តល់សេវាធានារ៉ាប់រង ខ្នាតតូច តាមរយៈការអភិវឌ្ឍផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការពង្រឹងបណ្តាញចែកចាយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុននឹងបន្តផ្តោតលើការផ្តល់សេវាធានារ៉ាប់រងដែលមានគុណភាព តម្លៃសមរម្យ និងអាចចូលប្រើប្រាស់បាន ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសន្តិសុខហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជា។

II. ព័ត៌មានទូទៅអំពីវិស័យ

១. អំពីក្រុមហ៊ុន

សាវតា

ក្រុមហ៊ុន មេគង្គ ម៉ាយក្រូហ៊ុនស្ថាន ភីអិលស៊ី ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆ្នាំ២០១៥។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកកាត់បន្ថយភាពងាយរងហានិភ័យផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ផលិតផល និងសេវាធានារ៉ាប់រងខ្នាតតូចដែលមានគុណភាព តម្លៃសមរម្យ និងងាយស្រួលក្នុងការទទួលបាន។

ទស្សនវិស័យ

មេគង្គ មានចក្ខុវិស័យចង់ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចឈានមុខគេនៅកម្ពុជា ដែលផ្តល់ការការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងអាចចូលប្រើប្រាស់បានសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

បេសកកម្ម

មេគង្គ ផ្តល់នូវដំណោះស្រាយធានារ៉ាប់រងខ្នាតតូចដែលមានគុណភាព តម្លៃសមរម្យ និងស្របតាមតម្រូវការរបស់អតិថិជន តាមរយៈផលិតផលប្រកបដោយនវានុវត្តន៍ បណ្តាញចែកចាយប្រកបដោយប្រសិទ្ធភាព និងសេវាកម្មអតិថិជនប្រកបដោយវិជ្ជាជីវៈ។

គុណតម្លៃស្នូល

- **សុចរិតភាព**÷ ប្រកាន់ខ្ជាប់នូវសីលធម៌ និងតម្លាភាពក្នុងការប្រកបអាជីវកម្ម។
- **ទំនុកចិត្ត**÷ កសាងទំនុកចិត្តរយៈពេលវែងជាមួយអតិថិជន និងដៃគូអាជីវកម្ម។
- **វិជ្ជាជីវៈ**÷ ផ្តល់សេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។
- **នវានុវត្តន៍**÷ បន្តអភិវឌ្ឍផលិតផល និងដំណោះស្រាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
- **សហការជាក្រុម**÷ លើកកម្ពស់វប្បធម៌ការងារជាក្រុម ដើម្បីសម្រេចបាននូវគោលដៅរួម។

ទីស្នាក់ការកណ្តាល

ផ្ទះលេខ ៦២០AB ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពាំងទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

២. ផលិតផលធានារ៉ាប់រង

ក្រុមហ៊ុន មេគង្គ កំពុងចែកចាយផលិតផលធានារ៉ាប់រងខ្នាតតូចដូចខាងក្រោម៖

ផលិតផល	កម្មវត្ថុនៃការធានា	ប្រភេទអតិថិជន	អាយុធានា	បុព្វលាភ	ទឹកប្រាក់ធានា	អត្ថប្រយោជន៍ធានារ៉ាប់រង
មេគង្គសុវត្ថិភាព	គ្រោះថ្នាក់ចៃដន្យ	បុគ្គល	ពី ៣ ឆ្នាំ ដល់ ៦៥ ឆ្នាំ	២៤.០០០ រៀល ដល់ ៨០.០០០ រៀល	២០លាន រៀល ឬ ៥០០០ ដុល្លារ	ការស្លាប់ ដោយចៃដន្យការស្លាប់ ដោយជំងឺ ពិការភាពនិង ការចំណាយលើ ការព្យាបាល។
មេគង្គសង្គ្រោះ	ឥណទានហិរញ្ញវត្ថុ	អ្នកខ្ចី និង អ្នកចូលរួមខ្ចី	ពី ១៨ ឆ្នាំ ដល់ ៦៥ ឆ្នាំ	១% នៃប្រាក់កម្ចីដែលនៅសេសសល់ (១.៧% ករណីមានអ្នកត្រូវធានាពីរ ឬ ច្រើនជាងពីរ)	២០លាន រៀល ឬ ៥០០០ ដុល្លារ	សំណងឥណទាន ដែលនៅសល់ លើការស្លាប់ដោយចៃដន្យ ការស្លាប់ដោយជំងឺ និង ពិការភាព។
មេគង្គការពារ	ទោចក្រយានយន្ត(ម៉ូតូ) និងត្រីចក្រយានយន្ត	ម្ចាស់ម៉ូតូត្រីចក្រយានយន្ត	ពី ១៨ ឆ្នាំ ដល់ ៦៥ ឆ្នាំ	០.៣៦% ដល់ ០.៣៩៦% សម្រាប់ ការខូចខាតយានយន្ត ១.៨% សម្រាប់ ចោរកម្ម	២០លាន រៀល ឬ ៥០០០ ដុល្លារ	ការលួចយានយន្ត និងការខូចខាតដោយចៃដន្យ នៃយានយន្ត។
មេគង្គសុខសាន្ត	គ្រោះថ្នាក់ចៃដន្យ	បុគ្គល និង ក្រុម	ពី ៣ ឆ្នាំ ដល់ ៦៥ ឆ្នាំ	១៦.០០០ រៀល ដល់ ៨០.០០០ រៀល	២០លាន រៀល ឬ ៥០០០ ដុល្លារ	ការស្លាប់ដោយចៃដន្យ ការស្លាប់ដោយជំងឺ ការពិការភាព និង ការចំណាយលើការព្យាបាល។

៣. ការចាប់ផ្តើម និងបណ្តាញចែកចាយ

ដើម្បីពង្រីកការទទួលបានសេវាធានារ៉ាប់រងខ្នាតតូច ក្រុមហ៊ុនបានបន្តពង្រឹងបណ្តាញចែកចាយ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រនៅទូទាំងប្រទេស។ ក្រុមហ៊ុនប្រើប្រាស់បណ្តាញចែកចាយចម្រុះ ដើម្បីធានាថាផលិតផលធានារ៉ាប់រងអាចទៅដល់អតិថិជនប្រកបដោយភាពងាយស្រួល ប្រសិទ្ធភាព និងតម្លៃសមរម្យ។

បណ្តាញចែកចាយក្រុមហ៊ុនរួមមាន៖

បណ្តាញ	គោលបំណង
ដៃគូអាជីវកម្ម	សហការជាមួយក្រុមហ៊ុន ស្ថាប័ន និងអង្គការនានា ដើម្បីផ្តល់ផលិតផលធានារ៉ាប់រងជូនបុគ្គលិក និងអតិថិជន។
សហគមន៍	ពង្រីកការយល់ដឹង និងការចូលដល់សេវាធានារ៉ាប់រងសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ការលក់ដោយផ្ទាល់	ផ្តល់ការប្រឹក្សា និងសេវាកម្មជូនអតិថិជនដោយផ្ទាល់ តាមរយៈក្រុមការងាររបស់ក្រុមហ៊ុន។
បណ្តាញឌីជីថល	គាំទ្រការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងជាមួយអតិថិជនតាមបណ្តាញសង្គម។

ក្រុមហ៊ុននឹងបន្តពង្រីកបណ្តាញចែកចាយ និងបង្កើតភាពជាដៃគូថ្មីៗ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រង និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកម្ពុជា។


៤. អតិថិជន

ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលការណ៍ “អតិថិជនជាស្នូលនៃអាជីវកម្ម” ដោយបន្តលើកកម្ពស់គុណភាពសេវាកម្ម និងបទពិសោធន៍របស់អតិថិជនក្នុងគ្រប់ដំណាក់កាលនៃការផ្តល់សេវា។

ការប្តេជ្ញាចិត្តចំពោះអតិថិជន	គោលការណ៍អនុវត្ត
សេវាកម្មប្រកបដោយគុណភាព	ផ្តល់ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ ឆ្លើយតបបានទាន់ពេលវេលា និងបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិក។
ការការពារផលប្រយោជន៍អតិថិជន	គោរពសិទ្ធិអតិថិជន រក្សាការសម្ងាត់នៃព័ត៌មាន និងអនុវត្តអាជីវកម្មប្រកបដោយតម្លាភាព និងសុចរិតភាព។
ការគ្រប់គ្រងសំណងប្រកបដោយប្រសិទ្ធភាព	ដំណើរការទាមទារសំណងប្រកបដោយភាពរហ័ស យុត្តិធម៌ និងជូនដំណឹងអំពីវឌ្ឍនភាពជាបន្តបន្ទាប់។
ភាពងាយស្រួលក្នុងការទទួលសេវា	ពង្រីកបណ្តាញសេវាកម្ម ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងផ្តល់ជម្រើសទំនាក់ទំនងចម្រុះ។
ទំនុកចិត្ត និងភាពជាដៃគូរយៈពេលវែង	ស្តាប់មតិយោបល់អតិថិជន លើកកម្ពស់ការយល់ដឹងអំពីធានារ៉ាប់រង និងកសាងទំនាក់ទំនងប្រកបដោយចីរភាព។

III. ព័ត៌មានអំពីអភិបាលកិច្ចសាខាភូមិ

១. រចនាសម្ព័ន្ធក្រុមហ៊ុន



ក- ក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុនមានក្រុមប្រឹក្សាភិបាលចំនួន ៧រូបដូចខាងក្រោម៖



អ្នកឧកញ៉ា គួន ធីតា

តួនាទី៖ ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គួន ធីតា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ អ្នកឧកញ៉ា មានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការដឹកនាំ និងគ្រប់គ្រងអាជីវកម្មលើវិស័យជាច្រើន ជាពិសេសវិស័យហិរញ្ញវត្ថុ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា ដឹកនាំការកំណត់ទិសដៅយុទ្ធសាស្ត្រពង្រឹងអភិបាលកិច្ចសាជីវកម្ម និងត្រួតពិនិត្យការគ្រប់គ្រងហានិភ័យ ដើម្បីធានាឱ្យក្រុមហ៊ុនមានការរីកចម្រើនប្រកបដោយចីរភាព និងបង្កើតតម្លៃរយៈពេលវែងជូនភាគទុនិក អតិថិជន និងភាគីពាក់ព័ន្ធ។



លោកស្រី គួន លីនណា

តួនាទី៖ អភិបាល

លោកស្រី គួន លីនណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ ពីប្រទេសជប៉ុន។ លោកស្រី មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងអាជីវកម្ម និងផ្តល់ប្រឹក្សាផ្នែកច្បាប់ ជាពិសេសលើវិស័យ ហិរញ្ញវត្ថុ។ ក្នុងនាមជាអភិបាល លោកស្រី បានចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចសាជីវកម្ម ការអនុលោមតាមបទប្បញ្ញត្តិ និងការត្រួតពិនិត្យយុទ្ធសាស្ត្រអាជីវកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងភាពរឹងមាំរបស់ក្រុមហ៊ុន។



លោកស្រី គួន លីនគីម

តួនាទី៖ អភិបាល

លោកស្រី គួន លីនគីម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកឱសថសាស្ត្រ ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោកស្រី មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងអាជីវកម្មក្នុងវិស័យសុខាភិបាល។ ក្នុងនាមជាអភិបាល លោកស្រី បានចូលរួមចំណែកក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រ ពង្រឹងអភិបាលកិច្ចសាជីវកម្ម និងជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ស្របតាមស្តង់ដារ និងបទប្បញ្ញត្តិពាក់ព័ន្ធ។



លោក ស៊ុន សំណាង

តួនាទី៖ អភិបាល

លោក ស៊ុន សំណាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យ **University of Hawai'i at Mānoa** សហរដ្ឋអាមេរិក និង ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។ លោក មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យច្បាប់ ការគ្រប់គ្រងអាជីវកម្ម និងការផ្តល់ប្រឹក្សាផ្នែកច្បាប់ ជាពិសេសក្នុងវិស័យធុរកិច្ច និងសេវាហិរញ្ញវត្ថុ។ ក្នុងនាមជាអភិបាល លោក បានចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចសាជីវកម្ម ការអនុលោមតាមបទប្បញ្ញត្តិ និងការផ្តល់យោបល់ផ្នែកច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងនិរន្តរភាពរបស់ក្រុមហ៊ុន។



លោក ជា សុភី

តួនាទី៖ អភិបាលឯករាជ្យ

លោក ជា សុភី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។ លោក មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យច្បាប់ ការគ្រប់គ្រងអាជីវកម្ម និងការផ្តល់ប្រឹក្សាផ្នែកច្បាប់។ ក្នុងនាមជាអភិបាលឯករាជ្យ លោក មានតួនាទីផ្តល់ទស្សនៈ និងយោបល់ប្រកបដោយឯករាជ្យក្នុងការត្រួតពិនិត្យការគ្រប់គ្រង ការពង្រឹងអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងការអនុលោមរបស់ក្រុមហ៊ុន។



លោកស្រី ប៊ុច សុភាព

តួនាទី៖ អភិបាលឯករាជ្យ

លោកស្រី ប៊ុច សុភាព បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ **DePaul University** សហរដ្ឋអាមេរិក និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកស្រី ជាគណនេយ្យករវិជ្ជាជីវៈដែលមានវិញ្ញាបនបត្រ **ACCA** និងមានបទពិសោធន៍ជាង ២៥ ឆ្នាំក្នុងវិស័យគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ។ ក្នុងនាមជាអភិបាលឯករាជ្យ លោកស្រី ចូលរួមពង្រឹងអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យហិរញ្ញវត្ថុ និងការអនុលោមតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុន។



លោកស្រី សាន់ ស្រីឌី

តួនាទី៖ អភិបាលឯករាជ្យ

លោកស្រី សាន់ ស្រីឌី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យភ្នំពេញ។ លោកស្រី មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងមានបទពិសោធន៍ក្នុងការផ្តល់សេវាគាំទ្រផ្នែកច្បាប់ និងអាជីវកម្ម។ ក្នុងនាមជាអភិបាលឯករាជ្យ លោកស្រីបានចូលរួមផ្តល់ទស្សនៈ និងយោបល់ប្រកបដោយឯករាជ្យ ក្នុងការពង្រឹងអភិបាលកិច្ចសាធារណៈ ការត្រួតពិនិត្យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន។

ខ- គណៈគ្រប់គ្រងជាន់ខ្ពស់

ក្រុមហ៊ុនមានគណៈគ្រប់គ្រងជាន់ខ្ពស់ចំនួន ៣ រូបដូចខាងក្រោម៖



លោក សុខ វឌ្ឍនៈ

តួនាទី៖ អគ្គនាយក

លោក សុខ វឌ្ឍនៈ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ពីវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់បរិញ្ញាបត្រគ្រប់គ្រងព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យមួយនៅបរទេស។ លោកមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យធានារ៉ាប់រង ពាណិជ្ជកម្ម បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងការវិនិយោគ ដោយធ្លាប់ដឹកនាំ និងផ្តល់ប្រឹក្សាដល់ស្ថាប័ន និងគម្រោងអាជីវកម្មជាច្រើន។ ក្នុងនាមជាអគ្គនាយក លោកទទួលខុសត្រូវលើការដឹកនាំ និងអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ និងអភិបាលកិច្ច សាធារណៈ ដើម្បីជំរុញការរីកចម្រើនប្រកបដោយចីរភាព។



លោកស្រី ឡេង គីមហៀង

តួនាទី៖ ប្រធានផ្នែកហិរញ្ញវត្ថុ

លោកស្រី ឡេង គីមហៀង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ជំនាញគ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកស្រី មានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ។ ក្នុងនាមជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ លោកស្រី ទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការថវិកា ការគ្រប់គ្រងសាច់ប្រាក់ និងការរាយការណ៍ហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងនិរន្តរភាពរបស់ក្រុមហ៊ុន។



លោក ជីក សំផុនកុសលវុឌ្ឍិ

តួនាទី៖ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម

លោក ជីក សំផុនកុសលវុឌ្ឍិ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោក មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងវិស័យធានារ៉ាប់រង ជាពិសេសលើការអភិវឌ្ឍអាជីវកម្មការគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូ និងការពង្រីកបណ្តាញចែកចាយ។ ក្នុងនាមជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម លោក ទទួលខុសត្រូវលើការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្ម ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងការពង្រីកឱកាសអាជីវកម្ម ដើម្បីជំរុញកំណើន និងបង្កើនតម្លៃជូនក្រុមហ៊ុន។

២. របាយការណ៍របស់គណៈកម្មាធិការ

ក- គណៈកម្មាធិការសវនកម្ម

សមាសភាពគណៈកម្មាធិការ

១. អ្នកឧកញ៉ា គួន ជីតា	ប្រធាន
២. លោកស្រី គួន លីនណា	សមាជិក
៣. លោកស្រី គួន លីនគឹម	សមាជិក
៤. លោក ស៊ុន សំណាង	សមាជិក
៥. លោក ជា សុភី	សមាជិកឯករាជ្យ
៦. លោកស្រី ប៊ិច សុភាព	សមាជិកឯករាជ្យ

តួនាទី និងការទទួលខុសត្រូវ

គណៈកម្មាធិការសវនកម្ម មានតួនាទីជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យ និងពង្រឹងប្រព័ន្ធអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនឹងនេះ គណៈកម្មាធិការក៏ពិនិត្យ និងអនុម័តផែនការសវនកម្មផ្ទៃក្នុង ពិនិត្យរបាយការណ៍សវនកម្ម និងតាមដានការអនុវត្តអនុសាសន៍ ដើម្បីធានាប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

សកម្មភាពសំខាន់ៗ

ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការសវនកម្មបានបំពេញភារកិច្ចសំខាន់ៗ រួមមាន៖

- ពិនិត្យ និងអនុម័តផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ។

- ត្រួតពិនិត្យការអនុវត្តសវនកម្មលើប្រតិបត្តិការសំខាន់ៗរបស់ក្រុមហ៊ុន រួមមានផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការធានារ៉ាប់រង ការទាមទារសំណង បច្ចេកវិទ្យាព័ត៌មាន និងធនធានមនុស្ស។
- ពិនិត្យរបាយការណ៍សវនកម្ម និងតាមដានការអនុវត្តអនុសាសន៍កែលម្អពីនាយកដ្ឋានពាក់ព័ន្ធ។
- តាមដានការអនុលោមតាមគោលនយោបាយផ្ទៃក្នុង និងបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា។
- ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងហានិភ័យ អភិបាលកិច្ចសាធារណៈ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

គណៈកម្មាធិការសវនកម្មមានជំនឿថា ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុន មានប្រសិទ្ធភាព និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។

ខ- គណៈកម្មាធិការវិនិយោគ

សមាសភាពគណៈកម្មាធិការ

១. អ្នកឧកញ៉ា គួន ធីតា	ប្រធាន
២. លោកស្រី គួន លីនណា	សមាជិក
៣. លោកស្រី គួន លីនធីម	សមាជិក
៤. លោក ស៊ុន សំណាង	សមាជិក
៥. លោក ជា សុភី	សមាជិកឯករាជ្យ
៦. លោកស្រី ប៊ុច សុភាព	សមាជិកឯករាជ្យ
៧. លោកស្រី សាន់ ស្រីឌី	សមាជិកឯករាជ្យ

តួនាទី និងការទទួលខុសត្រូវ

គណៈកម្មាធិការវិនិយោគ មានតួនាទីជួយក្រុមប្រឹក្សាភិបាលក្នុងការកំណត់ទិសដៅវិនិយោគ ត្រួតពិនិត្យការគ្រប់គ្រងផលប៉ះពាល់វិនិយោគ វាយតម្លៃហានិភ័យ និងធានាថាសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ស្របតាមគោលនយោបាយវិនិយោគ បទប្បញ្ញត្តិជាធរមាន និងគោលការណ៍គ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុន។

សកម្មភាពសំខាន់ៗ

ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគបានបំពេញភារកិច្ចសំខាន់ៗ រួមមាន៖

- ពិនិត្យ និងអនុម័តគោលនយោបាយ និងយុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុន។
- ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការវិនិយោគជាប្រចាំ ព្រមទាំងតាមដានហានិភ័យពាក់ព័ន្ធ។
- ពិនិត្យ និងផ្តល់អនុសាសន៍លើរបាយការណ៍វិនិយោគប្រចាំត្រីមាស មុនដាក់ជូនក្រុមប្រឹក្សាភិបាល។
- ធានាថាសកម្មភាពវិនិយោគអនុវត្តស្របតាមបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងគោលនយោបាយផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ក្នុងអំឡុងឆ្នាំ២០២៥ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រវិនិយោគប្រកបដោយការប្រុងប្រយ័ត្ន ដោយផ្ដោតការវិនិយោគលើ *ប្រាក់បញ្ញើមានកាលកំណត់ (Fixed Deposit)* នៅធនាគារពាណិជ្ជក្នុងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការវិនិយោគបានត្រួតពិនិត្យជាបន្តបន្ទាប់លើសុវត្ថិភាព សាច់ប្រាក់ងាយស្រួល និងផលតបស្នងពីការវិនិយោគ ដើម្បីធានាការការពារផលប្រយោជន៍របស់ភាគទុនិក និងការរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

គណៈកម្មាធិការវិនិយោគយល់ឃើញថា ផលប្រតិបត្តិវិនិយោគរបស់ក្រុមហ៊ុនត្រូវបានគ្រប់គ្រងប្រកបដោយការប្រុងប្រយ័ត្ន មានសុវត្ថិភាព និងស្របតាមគោលនយោបាយវិនិយោគ ព្រមទាំងបទប្បញ្ញត្តិជាធរមាន។

៣. របាយការណ៍អំពីអភិបាលកិច្ចសាជីវកម្ម

ក- លទ្ធផលនៃការគ្រប់គ្រង

ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានបន្តអនុវត្តគោលការណ៍អភិបាលកិច្ចសាជីវកម្ម ដោយផ្អែកលើគោលការណ៍តម្លាភាព គណនេយ្យភាព ការទទួលខុសត្រូវ និងការការពារផលប្រយោជន៍របស់ភាគទុនិក អតិថិជន និងភាគីពាក់ព័ន្ធ។ ក្រោមការដឹកនាំ និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងបានអនុវត្តផែនការអាជីវកម្ម និងផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាព។

សមិទ្ធផលសំខាន់ៗរួមមាន៖

- អនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការអាជីវកម្មស្របតាមគោលដៅដែលបានកំណត់។
- ពង្រឹងការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ពង្រឹងការអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់និយ័តករធានារ៉ាប់រងកម្ពុជា។
- លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងគុណភាពសេវាកម្ម។
- រក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព។

ខ- កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានរៀបចំកិច្ចប្រជុំជាទៀងទាត់នៅរៀងរាល់ត្រីមាស ដើម្បីអនុវត្តនាទីត្រួតពិនិត្យ និងផ្តល់ទិសដៅយុទ្ធសាស្ត្រដល់ក្រុមហ៊ុន។ ប្រធានបទសំខាន់ៗដែលត្រូវបានពិភាក្សា និងអនុម័តរួមមាន៖

- ផែនការយុទ្ធសាស្ត្រ និងផែនការអាជីវកម្មប្រចាំឆ្នាំ។
- លទ្ធផលប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុ។
- ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- គោលនយោបាយ និងនីតិវិធីសំខាន់ៗរបស់ក្រុមហ៊ុន។
- ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

គ- ការជ្រើសរើស និងការវាយតម្លៃគណៈគ្រប់គ្រង

ក្រុមហ៊ុនមានគោលការណ៍ និងនីតិវិធីច្បាស់លាស់សម្រាប់ការជ្រើសរើស និងវាយតម្លៃថ្នាក់ដឹកនាំ ដោយផ្អែកលើសមត្ថភាព បទពិសោធន៍ សុចរិតភាព និងភាពសមស្របទៅនឹងតម្រូវការរបស់មុខតំណែង ព្រមទាំងអនុលោមតាមលក្ខខណ្ឌដែលកំណត់

ដោយនិយ័តករធានារ៉ាប់រងកម្ពុជា។ ការតែងតាំងថ្នាក់ដឹកនាំត្រូវបានពិនិត្យ និងអនុម័តដោយក្រុមប្រឹក្សាភិបាល ស្របតាមគោលការណ៍អភិបាលកិច្ចសាជីវកម្ម និងបទប្បញ្ញត្តិជាធរមាន។

IV. ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម

១. ដើមទុន និងកម្រិតសាធារណ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានដើមទុនចុះបញ្ជីចំនួន ៣,៣១១,០០០,០០០ រៀល និងបានតម្កល់ដើមទុនតាមការកំណត់របស់និយ័តករធានារ៉ាប់រងកម្ពុជាចំនួន ២០០,០០០,០០០ រៀល។ ក្រុមហ៊ុនបានរក្សាកម្រិតសាធារណស្របតាមបទប្បញ្ញត្តិជាធរមាន ដែលឆ្លុះបញ្ចាំងពីស្ថិរភាពហិរញ្ញវត្ថុ និងសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចចំពោះអតិថិជន។

២. ការវិនិយោគ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនមានផលប័ត្រវិនិយោគសរុបចំនួន ១,១៦៥,០០០,០០០ រៀល ដែលត្រូវបានវិនិយោគទាំងស្រុងក្នុងទម្រង់ ប្រាក់បញ្ញើមានកាលកំណត់ នៅធនាគារពាណិជ្ជដែលមានអាជ្ញាបណ្ណក្នុងព្រះរាជាណាចក្រកម្ពុជា។ យុទ្ធសាស្ត្រវិនិយោគនេះផ្ដោតលើការរក្សាសុវត្ថិភាពដើមទុន ការធានាសាច់ប្រាក់ងាយស្រួល និងការទទួលបានផលតបស្នងសមស្រប ស្របតាមគោលនយោបាយវិនិយោគ និងបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា៖

- ធនាគារ អ៊ីមប៊ី (MB Cambodia)
- ធនាគារ ឈីហ្វ (Chief Bank)
- ធនាគារ ស៊ីអាយអ៊ីមប៊ី (CIMB)
- ធនាគារ អេសប៊ីអាយ លីហ្វ (SBI LY HOUR Bank)

៣. លទ្ធផលអំពីប្រតិបត្តិការអាជីវកម្ម

ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានបន្តអនុវត្តផែនការអាជីវកម្មដោយផ្ដោតលើការពង្រឹងការលក់ ការគ្រប់គ្រងចំណាយ និងការគ្រប់គ្រងសំណងធានារ៉ាប់រង ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងផ្តល់សេវាកម្មប្រកបដោយគុណភាពជូនអតិថិជន។

ក- ការគ្រប់គ្រងចំណូលបុព្វលាភធានារ៉ាប់រង

ដើម្បីពង្រឹងការអភិវឌ្ឍអាជីវកម្ម ក្រុមហ៊ុនបានផ្ដោតលើការពង្រីកបណ្តាញចែកចាយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអាជីវកម្ម ការលើកកម្ពស់គុណភាពសេវាកម្ម និងការតាមដានគុណភាពផលប៉ុន្តែធានារ៉ាប់រងជាប្រចាំ ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព។

ខ- ការគ្រប់គ្រងចំណាយ

ក្រុមហ៊ុនបានអនុវត្តការគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព តាមរយៈការរៀបចំ និងត្រួតពិនិត្យថវិកាប្រចាំឆ្នាំ ការតាមដានការចំណាយជាប្រចាំ និងការបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន ដើម្បីធានាតម្លាភាព វិន័យហិរញ្ញវត្ថុ និងប្រសិទ្ធភាពប្រតិបត្តិការ។

គ- ការគ្រប់គ្រងសំណងធានារ៉ាប់រង

ក្រុមហ៊ុនបានបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងសំណងធានារ៉ាប់រង ដោយអនុវត្តនីតិវិធីពិនិត្យ និងទូទាត់សំណងប្រកបដោយតម្លាភាព យុត្តិធម៌ និងទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានតាមដានស្ថានភាពសំណង និងពង្រឹងការគ្រប់គ្រងហានិភ័យនៃការ ទាមទារសំណង ដើម្បីរក្សាតុល្យភាពរវាងគុណភាពសេវាកម្ម និងស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

៤. ការគ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព គឺជាមូលដ្ឋានសំខាន់សម្រាប់ការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានបន្តពង្រឹងក្របខណ្ឌគ្រប់គ្រងហានិភ័យ ស្របតាមគោល នយោបាយផ្ទៃក្នុង និងបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីកំណត់ វាយតម្លៃ តាមដាន និងកាត់បន្ថយហានិភ័យ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្ម។

ក- ហានិភ័យប្រតិបត្តិការ

ក្រុមហ៊ុនបានបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងហានិភ័យផ្ទៃក្នុង ការបែងចែកតួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ព្រមទាំងអនុវត្ត នីតិវិធីប្រតិបត្តិការស្តង់ដារ និងបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានក្នុងការប្រតិបត្តិ ការអាជីវកម្ម។

ខ- ហានិភ័យឥណទាន

ក្រុមហ៊ុនបានគ្រប់គ្រងហានិភ័យឥណទានដោយជ្រើសរើសធនាគារពាណិជ្ជដែលមានស្ថិរភាពហិរញ្ញវត្ថុសម្រាប់ការវិនិយោគ និងការដាក់ប្រាក់បញ្ញើ ព្រមទាំងតាមដានការប្រមូលបុព្វលាភធានារ៉ាប់រង និងសមតុល្យគណនីជាប្រចាំ ដើម្បីកាត់បន្ថយហានិ ភ័យនៃការខាតបង់។

គ- ហានិភ័យសន្ទនីយភាព

ក្រុមហ៊ុនបានរក្សាកម្រិតសាច់ប្រាក់ និងទ្រព្យសកម្មដែលមានសន្ទនីយភាពខ្ពស់ ដើម្បីធានាថាអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ បានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានរៀបចំផែនការលំហូរសាច់ប្រាក់ និងតាមដានសមាមាត្រសន្ទនីយភាពជា ប្រចាំ ស្របតាមតម្រូវការរបស់និយ័តករធានារ៉ាប់រងកម្ពុជា។

ឃ- ហានិភ័យទីផ្សារ

ផលប៉ះពាល់និយោគរបស់ក្រុមហ៊ុនផ្ដោតលើប្រាក់បញ្ញើមានកាលកំណត់ (Fixed Deposit) នៅធនាគារពាណិជ្ជក្នុងព្រះរាជាណា ចក្រកម្ពុជា ដែលជួយកាត់បន្ថយហានិភ័យទីផ្សារ។ ក្រុមហ៊ុនបានតាមដានការប្រែប្រួលអត្រាការប្រាក់ និងស្ថានភាពទីផ្សារ ហិរញ្ញវត្ថុជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃការវិនិយោគ។

ង- ហានិភ័យធានារ៉ាប់រង

ក្រុមហ៊ុនបានគ្រប់គ្រងហានិភ័យធានារ៉ាប់រងតាមរយៈការអនុវត្តគោលការណ៍ទទួលយកហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន ការវាយតម្លៃហានិភ័យមុនពេលចេញប័ណ្ណធានារ៉ាប់រង និងការតាមដានគុណភាពផលប៉ះពាល់ធានារ៉ាប់រងជាប្រចាំ។ ដោយសារ

ផលិតផលរបស់ក្រុមហ៊ុនជាផលិតផលធានារ៉ាប់រងខ្នាតតូច ដែលមានទំហំបុព្វលាភ និងកម្រិតសំណងក្នុងមួយករណីស្ថិតក្នុង កម្រិតអាចគ្រប់គ្រងបាន ក្រុមហ៊ុនមិនទាន់បានរៀបចំកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តនៅឡើយទេ។

ទោះជាយ៉ាងណា ក្រុមហ៊ុនបានរក្សាការគ្រប់គ្រងហានិភ័យតាមរយៈការកំណត់លក្ខខណ្ឌធានារ៉ាប់រងច្បាស់លាស់ ការត្រួតពិនិត្យ សំណង ការរក្សាសិទ្ធិធានាបំណុលសំណងស្របតាមបទប្បញ្ញត្តិ និងការតាមដាននិន្នាការសំណងជាប្រចាំ។ ក្រុមហ៊ុននឹងបន្ត វាយតម្លៃភាពចាំបាច់នៃការរៀបចំធានារ៉ាប់រងបន្ត ប្រសិនបើផលប៉ះពាល់ធានារ៉ាប់រងមានការកើនឡើង ឬហានិភ័យមានភាពស្មុគស្មាញជាងមុន។

៥. ទស្សនវិស័យ និងទិសដៅអាជីវកម្ម

ឆ្ពោះទៅមុខ ក្រុមហ៊ុននឹងបន្តអនុវត្តយុទ្ធសាស្ត្រអាជីវកម្មដែលផ្ដោតលើការរីកចម្រើនប្រកបដោយចីរភាព ការពង្រឹងស្ថិរភាព ហិរញ្ញវត្ថុ និងការលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីបង្កើតតម្លៃរយៈពេលវែងជូនអតិថិជន ភាគទុនិក និងភាគីពាក់ព័ន្ធ។

ក្នុងឆ្នាំបន្ទាប់ ក្រុមហ៊ុននឹងផ្ដោតលើអាទិភាពសំខាន់ៗដូចខាងក្រោម៖

- ពង្រីកបណ្តាញចែកចាយ និងពង្រឹងភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្ម។
- អភិវឌ្ឍផលិតផលធានារ៉ាប់រងដែលឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងអតិថិជន។
- លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបទពិសោធន៍របស់អតិថិជន។
- ពង្រឹងអភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ។
- អភិវឌ្ឍសមត្ថភាពបុគ្គលិក និងលើកកម្ពស់វប្បធម៌អង្គភាពប្រកបដោយវិជ្ជាជីវៈ និងសុចរិតភាព។

ក្រុមហ៊ុនមានជំនឿជាក់ថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រទាំងនេះ នឹងអាចពង្រឹងការប្រកួតប្រជែង បង្កើនការចូលដល់សេវា ធានារ៉ាប់រង និងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។

៦. ព័ត៌មានអំពីចីរភាព

ក- អភិបាលកិច្ចប្រកបដោយចីរភាព

ក្រុមហ៊ុនបានបន្តអនុវត្តគោលការណ៍អភិបាលកិច្ចប្រកបដោយចីរភាព ដោយផ្អែកលើតម្លាភាព គណនេយ្យភាព ការគ្រប់គ្រង ហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងបានត្រួតពិនិត្យ និងវាយតម្លៃ ប្រតិបត្តិការអាជីវកម្មជាប្រចាំ ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានបន្តពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ ការអនុលោមតាមបទប្បញ្ញត្តិ និងវប្បធម៌ សុចរិតភាពនៅទូទាំងអង្គភាព។

ខ- ផលប៉ះពាល់សង្គម

ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ក្រុមហ៊ុនបានបន្តរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់ផលិតផលធានា រ៉ាប់រងដែលមានតម្លៃសមរម្យ និងអាចចូលប្រើប្រាស់បានសម្រាប់ប្រជាពលរដ្ឋ។

សកម្មភាពសំខាន់ៗរួមមាន៖

- លើកកម្ពស់ការការពារហានិភ័យហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ និងសហគមន៍។
- បង្កើនការយល់ដឹងអំពីធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ តាមរយៈសកម្មភាពផ្សព្វផ្សាយ និងអប់រំហិរញ្ញវត្ថុ។
- បង្កើតឱកាសការងារ និងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងភ្នាក់ងារលក់។
- ពង្រឹងការចូលរួមសេវាធានារ៉ាប់រងសម្រាប់សហគមន៍ និងក្រុមប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់។

ក- ផលប៉ះពាល់បរិស្ថាន

ក្រុមហ៊ុនយកចិត្តទុកដាក់ចំពោះការការពារបរិស្ថាន និងខិតខំកាត់បន្ថយផលប៉ះពាល់ដែលកើតចេញពីប្រតិបត្តិការរបស់ខ្លួន តាមរយៈការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។

ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានលើកទឹកចិត្តការប្រើប្រាស់ឯកសារអេឡិចត្រូនិក កាត់បន្ថយការប្រើប្រាស់ក្រដាស បង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល និងជំរុញការយល់ដឹងរបស់បុគ្គលិកអំពីការអភិរក្សបរិស្ថាន និងការគ្រប់គ្រងសំណល់។

ក្រុមហ៊ុននឹងបន្តគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងការអភិរក្សបរិស្ថាន ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។

មេគន្ធមាយត្រូវអ៊ុនស្ករ
(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)
លេខចុះបញ្ជីក្រុមហ៊ុន: ០០០០៨៤៨០

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

មេគង្គ វិទ្យាស្ថានស្រុកស្រែ

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល	១
របាយការណ៍របស់សវនករឯករាជ្យ.....	៥
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	៩
របាយការណ៍ចំណេញ ឬខាត និង ចំណូលលម្អិតផ្សេងៗ	១១
របាយការណ៍បម្រែបម្រួលមូលធន.....	១៣
របាយការណ៍លំហូរសាច់ប្រាក់	១៥
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	១៦

មេគង្គ ម៉ាយក្រូហ្វីនស្វែន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ 00008480

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មេគង្គ ម៉ាយក្រូហ្វីនស្វែន (ពីនេះតទៅហៅថា “ក្រុមហ៊ុន”) សូមបង្ហាញរបាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចររបស់ខ្លួន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដែលបានបម្រើការងារក្នុងឆ្នាំហិរញ្ញវត្ថុ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោកស្រី គួន ធីតា	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី គួន លីនណា	អភិបាល
លោកស្រី គួន លីនគីម	អភិបាល
លោក ស៊ុន សំណាង	អភិបាល
លោក ជា សុភី	អភិបាលឯករាជ្យ
លោកស្រី ប៊ុច សុភាព	អភិបាលឯករាជ្យ
លោកស្រី សាន់ ស្រីឌី	អភិបាលឯករាជ្យ

ទំនួលខុសត្រូវរបស់អភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវក្នុងការធានាថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានផ្តល់ជូនដោយឆ្លុះបញ្ចាំងនូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលទ្ធផលនៃប្រតិបត្តិការ ក៏ដូចជាលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- អនុវត្តគោលនយោបាយគណនេយ្យ ឱ្យបានសមស្របអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRSs") ដែលតម្រូវអោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល ហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយទាំងនោះជាអចិន្ត្រៃយ៍
- អនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬ ប្រសិនបើមានការអនុវត្តចំណុចណាមួយផ្ទុយពីស្តង់ដារនេះ ក្នុងន័យជាប្រយោជន៍ដល់ការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ ចំណុចទាំងនោះត្រូវតែបង្ហាញ និងពន្យល់អោយបានច្បាស់លាស់ និងត្រូវបញ្ជាក់ឱ្យបានច្បាស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- រក្សាទុកនូវកំណត់ត្រាគណនេយ្យអោយបានត្រឹមត្រូវ និងអនុវត្តប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុងអោយមានប្រសិទ្ធភាព

មេគង្គ ម៉ាយក្រូហ្វីនស្យូន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ 00008480

របាយការណ៍ក្រុមប្រឹក្សាភិបាល

ទំនួលខុសត្រូវរបស់អភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ (តំណែងទី១)

- ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុផ្អែកលើគោលការណ៍និរន្តរភាពនៃអាជីវកម្ម លើកលែងតែក្នុងករណីពុំមានភាពត្រឹមត្រូវដែលអាចសន្មតបានថាក្រុមហ៊ុននឹងអាចបន្តប្រតិបត្តិការរបស់ខ្លួនក្នុងពេលអនាគតដែលអាចកំណត់បាន
- ង) គ្រប់គ្រង និងដឹកនាំឱ្យមានប្រសិទ្ធភាពក្នុងការអនុម័តរាល់ការសម្រេចចិត្តនានា ដែលអាចមានផលប៉ះពាល់ជាសារវន្តលើប្រតិបត្តិការអាជីវកម្ម ក៏ដូចជាលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន និងត្រូវធានាថាការសម្រេចចិត្តទាំងអស់នោះ ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលសូមអះអាងថា ក្រុមហ៊ុនបានអនុលោមទៅតាមចំណុចទាំងឡាយខាងលើសម្រាប់រៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

សេចក្តីផ្តើមការរបស់ក្រុមប្រឹក្សាភិបាល

ជាទស្សនៈរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលរៀបចំឡើងអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRS") ឆ្លុះបញ្ចាំងនូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់ សម្រាប់ចុងការិយបរិច្ឆេទ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖

- ក) រាល់សារវន្តទាំងអស់ផ្ទេរទៅ ឬមកពីទុនបំរុង ឬសំវិធានធនក្នុងការិយហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ខ) ការទទួលស្គាល់ឱនភាពគ្រប់គ្រាន់សម្រាប់ការខាតបង់លើគណនីពាណិជ្ជត្រូវទារ និងទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែង ត្រូវបានធ្វើឡើង ប្រសិនបើមាន។
- គ) បំណុលអសារបង់ ត្រូវបានលុបចោល ប្រសិនបើមាន។
- ឃ) វិធីសាស្ត្រដែលកំពុងប្រើប្រាស់ក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុល មិនមានភាពខុសឆ្គង ឬមិនសមស្រប។
- ង) មិនមានកាលៈទេសៈណាមួយដែលអាចដឹងពីចំនួនទឹកប្រាក់ណាក៏ដោយដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលនាំឱ្យមានការបំភាន់។

មេគង្គ ម៉ាយក្រូអ៊ីនស្វែន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

របាយការណ៍ក្រុមប្រឹក្សាភិបាល

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

- ច) ពុំមានលេចឡើងក្នុងចន្លោះពេលនៃការបិទបញ្ចប់របាយការណ៍ហិរញ្ញវត្ថុចុងឆ្នាំ និង កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុដែលផ្តល់ដោយក្រុមប្រឹក្សាភិបាល នូវប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយមានលក្ខណៈមិនត្រឹមត្រូវ ដែលតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាលប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ផ្តល់ជូនដោយក្រុមប្រឹក្សាភិបាលឡើយ។
- ឆ) ជាទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមិនត្រូវបានទទួលរងផលប៉ះពាល់ដោយប្រតិបត្តិការ ឬព្រឹត្តិការណ៍ ណាមួយដែលមានលក្ខណៈមិនត្រឹមត្រូវនោះឡើយ។
- ជ) គ្មានបំណុលយថាហេតុ រឺបំណុលផ្សេងទៀតរបស់ក្រុមហ៊ុន ត្រូវបានចូលជាធរមាន ឬអាចនឹងត្រូវចូលជាធរមានក្នុងរយៈពេល 12 ខែបន្ទាប់ពីការបិទបញ្ចប់ឆ្នាំហិរញ្ញវត្ថុ ដែលតាមទស្សនៈរបស់អភិបាល អាចនឹងកើតមានឡើង ឬអាចប៉ះពាល់ដល់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនទៅលើបំណុលទាំងនោះនៅពេលវេលាមកដល់នោះទេ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលសូមអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញពីទិដ្ឋភាពពិត និងត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់របស់ក្រុមហ៊ុន អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។



លោកស្រី គួន ធីតា

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦



Crowe (KH) Co., Ltd
Chartered Accountants
Member Crowe International

**របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិក
នៃក្រុមហ៊ុនមេគង្គ ម៉ាយក្រូហ៊ុនសូអែន**

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)
លេខចុះបញ្ជីក្រុមហ៊ុន៖ 00008480

Unit 4B, 4th floor, K1 Building
#148, Mao Tse Tung Blvd
(St.245), Sangkat ToulTompong
2, Khan Chomkar Morn, Phnom
Penh
Kingdom of Cambodia
Main +855 23 216 717
Fax +855 23 216 727
www.crowe.com.kh
info@crowe.com.kh

ការរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ

ទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មេគង្គ ម៉ាយក្រូហ៊ុនសូអែន ហៅថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ចុងការិយបរិច្ឆេទ ហើយនឹងគោលការណ៍គណនេយ្យសំខាន់ៗ ព្រមទាំងកំណត់សម្គាល់ផ្សេងៗ ដែលមានចាប់ពីទំព័រទី០៩ ដល់ ទំព័រទី៤៧។

តាមទស្សនៈរបស់យើងខ្ញុំ លើកលែងតែផលប៉ះពាល់នៃបញ្ហាដែលបានពិពណ៌នានៅក្នុងផ្នែកមូលដ្ឋានសម្រាប់ទស្សនៈលើកលែងរបស់សវនករនៃរបាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានសម្រាប់ទស្សនៈលើកលែងរបស់សវនករ

ក្រុមហ៊ុនមិនទទួលបានផ្តល់ជូននូវរបាយការណ៍តិចតួចសម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ទេ។ ជាលទ្ធផលយើងមិនអាចធ្វើផ្លាស់ប្តូរភាពគ្រប់គ្រាន់ និងភាពសមស្របនៃបំណុលកិច្ចសន្យាធានារ៉ាប់រងដែលបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមកាលបរិច្ឆេទនោះទេ។ ហេតុដូច្នេះហើយ យើងមិនអាចកំណត់ថាតើការកែតម្រូវណាមួយអាចចាំបាច់ចំពោះបំណុលកិច្ចសន្យាធានារ៉ាប់រង អត្ថប្រយោជន៍របស់អ្នកកាន់ប័ណ្ណធានារ៉ាប់រង និងការបង្ហាញដែលពាក់ព័ន្ធនៅក្នុងព័ត៌មានហិរញ្ញវត្ថុប្រៀបធៀបនោះទេ។

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ទំនួលខុសត្រូវរបស់យើងខ្ញុំដែលស្ថិតនៅក្រោមស្តង់ដារទាំងនោះនឹងរៀបរាប់នៅក្នុងផ្នែក *ទំនួលខុសត្រូវរបស់សវនករទៅលើរបាយការណ៍ហិរញ្ញវត្ថុ* ដែលស្ថិតក្នុងរបាយការណ៍សវនកម្មរបស់ពួកយើង។ យើងជឿជាក់ថាភស្តុតាងសវនកម្មដែលយើងទទួលបាន គឺគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញទស្សនៈរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបានធានាអះអាងថារបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្ត។



**របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិក
នៃក្រុមហ៊ុនមេកូ ម៉ាយក្រូហ្វីនស្យែន (ភីអិលអិល)**

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)
លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

ទំនួលខុសត្រូវរបស់សវនករឯករាជ្យ និងក្រុមសីលធម៌

យើងខ្ញុំជាសវនករឯករាជ្យរបស់ក្រុមហ៊ុន អនុលោមតាមក្រុមប្រឹក្សាស្តង់ដារក្រុមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ នៃស្តង់ដារគណនេយ្យករអន្តរជាតិជំនាញ (រួមបញ្ចូលទាំងស្តង់ដារអន្តរជាតិនៃក្រុមសីលធម៌វិជ្ជាជីវៈ) (IESBA Code) ជាមួយនិងក្រុមសីលធម៌ដទៃទៀតដែលពាក់ព័ន្ធទៅនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកយើងបានបំពេញនូវទំនួលខុសត្រូវរបស់យើងចំពោះតម្រូវការនៃក្រុមសីលធម៌ទាំងនោះ ក៏ដូចជា IESBA Code ផងដែរ។

ព័ត៌មានបន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករមានដូចតទៅនេះ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវលើព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន។ ព័ត៌មាននោះ រួមបញ្ចូលទាំងរបាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឡើយ។

ការបង្ហាញទស្សនៈរបស់ពួកយើងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺមិនបានរាប់បញ្ចូលរបាយការណ៍ក្រុមប្រឹក្សាភិបាលឡើយ ហើយពួកយើងក៏ពុំបានបញ្ចេញទស្សនៈណាមួយលើរបាយការណ៍ក្រុមប្រឹក្សាភិបាលផងដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ទំនួលខុសត្រូវរបស់សវនករ គឺគ្រាន់តែពិនិត្យពីរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងវាយតម្លៃថាតើរបាយការណ៍របស់ក្រុមហ៊ុនមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬ តាមការសម្គាល់របស់យើងដែលបានធ្វើឡើងនៅក្នុងកំឡុងពេលធ្វើសវនកម្ម ឬរបាយការណ៍របស់ក្រុមហ៊ុនទំនងជាបង្ហាញពីកំហុសជាសារវន្តពិតមែន។

ប្រសិនបើផ្អែកទៅតាមការងារដែលពួកយើងបានបំពេញ, ពួកយើងសន្និដ្ឋានថាមានភាពមិនប្រក្រតីណាមួយទាក់ទងទៅនឹងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល នោះពួកយើងនឹងរាយការណ៍ពីភាពមិនប្រក្រតីទាំងនោះ។ ប៉ុន្តែពុំមានភាពមិនប្រក្រតីណាមួយកើតឡើងដែលពួកយើងត្រូវរាយការណ៍នោះឡើយ។

ទំនួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងបង្ហាញពីទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលយល់ថាមានសារៈសំខាន់ដើម្បីឱ្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឡើងដោយពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំឬការភាន់ច្រឡំ។



**របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិក
នៃក្រុមហ៊ុនមេគង្គ ម៉ាយក្រូហ្វីនស្យូន (ភីអិលអិល)**

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

ទំនួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ(ភីអិលអិល)

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវទទួលខុសត្រូវក្នុងការវាយតម្លៃពីនិរន្តរភាពរបស់ក្រុមហ៊ុន ដោយបង្ហាញពីបញ្ហាទាំងឡាយណាដែលប៉ះពាល់ទៅដល់និរន្តរភាពប្រសិនបើមាន និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពក្នុងប្រព័ន្ធគណនេយ្យ លុះត្រាតែក្រុមប្រឹក្សាភិបាលមានចេតនាបំភ្លៃនូវលទ្ធភាព ឬបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុន ឬពុំមានជម្រើសអ្វីផ្សេងទៀត។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យ

គោលបំណងរបស់យើងគឺ ផ្តល់នូវការធានាអះអាងសមហេតុផលទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូលថាពុំមានកំហុសឆ្គងជាសារវន្ត ដោយសារការក្លែងបន្លំ ឬ ការភាន់ច្រឡំ និងបញ្ចេញរបាយការណ៍សវនកម្មដែលបញ្ចូលនូវទស្សនៈរបស់យើង។ ការធានាអះអាងសមហេតុផលគឺជាការធានាកម្រិតខ្ពស់ ប៉ុន្តែពុំមានន័យថាការងារសវនកម្មដែលពួកយើងធ្វើឡើងផ្អែកតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា រកឃើញកំហុសជាសារវន្តក្នុងករណីវាបានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងតាមរយៈ ការក្លែងបន្លំ ឬកំហុស ហើយត្រូវបាន ចាត់ទុកថាជាកំហុសសារវន្ត ទោះជាលក្ខណៈបុគ្គល ឬជាក្រុមក្តី នៅពេលដែលវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចចំពោះអ្នកដែលបានប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការងារសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងប្រកាន់ខ្ជាប់វិជ្ជាជីវៈទៅលើការងារសវនកម្មទាំងមូល។ យើងបាន៖

- កំណត់និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនពីការពាក់ព័ន្ធទៅនឹងការក្លែងបន្លំ ឬ ភាន់ច្រឡំ រៀបចំ និងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបានភស្តុតាងសវនកម្ម ដែលមានលក្ខណៈគ្រប់គ្រាន់និង សមស្រប ដើម្បីជាមូលដ្ឋានក្នុងការផ្តល់ទស្សនៈរបស់យើង។ ហានិភ័យដែលមិនអាចរកឃើញកំហុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានកម្រិតខ្ពស់ជាងកំហុសដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការភ្លេចភ្លាំង ការបំបាត់ដោយចេតនា ឬការប្រើអំណាចទៅលើការត្រួតពិនិត្យផ្ទៃក្នុង។



**របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិក
នៃក្រុមហ៊ុនមេគង្គ ម៉ាយក្រូហ្វីនស្យូន (ភីអិលស៊ី)**

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ 00008480

ទំនួលខុសត្រូវរបស់សវនករឯករាជ្យ (ភីអិលស៊ី)

- ស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់ជាគោលបំណងក្នុងការបញ្ចេញមតិលើប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនកំពុងប្រើប្រាស់ និងភាពសម ហេតុផលនៃ លើគណនេយ្យប៉ាន់ស្មាន និងការបង្ហាញនានាដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពរបស់ក្រុមប្រឹក្សាភិបាល លើប្រព័ន្ធ គណនេយ្យ និងផ្នែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាគឺជាភាពមិនច្បាស់លាស់នៃសារវន្តកើតឡើង ទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌណាមួយដែលអាចធ្វើឱ្យមានភាពសង្ស័យចំពោះសមត្ថភាពរបស់ក្រុម ហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងសន្និដ្ឋានថាមានភាពមិនច្បាស់លាស់នៃសារវន្ត យើង ខ្ញុំចាំបាច់និងបញ្ចូលទៅកំណត់សម្គាល់ណាមួយក្នុងរបាយការណ៍សវនកម្មរបស់យើង ឬបើការលាត ត្រដាងព័ត៌មាននោះមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវកែប្រែទស្សនៈរបស់យើងខ្ញុំលើរបាយ ការណ៍សវនកម្ម។ ការសន្និដ្ឋានរបស់យើងធ្វើឡើងផ្អែកលើភស្តុតាងសវនកម្មដែលយើងប្រមូលបាន រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើង។ ទោះយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌផ្សេងៗនាពេលអនាគតក៏អាចបណ្តាលឱ្យក្រុមហ៊ុនពុំអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃលើការបង្ហាញ ទម្រង់ និងមាតិកានៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមទាំងកំណត់បង្ហាញ ដើម្បីឱ្យរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ និង ប្រតិបត្តិការនានា ដែលមាន មូលដ្ឋានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ។

ជាមួយគ្នានេះដែរ យើងខ្ញុំបានទំនាក់ទំនងជាមួយនិងក្រុមប្រឹក្សាភិបាលទាក់ទងទៅនឹងបញ្ហាផ្សេងៗទៀត ដូចជា ការរៀបចំផែនការ និងពេលវេលានៃការធ្វើសវនកម្ម រួមទាំងចំណុចខ្វះខាតនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែល បានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើង។



របាយការណ៍របស់សវនករឯករាជ្យសម្រាប់សមាជិក
នៃក្រុមហ៊ុនមេគង្គ ម៉ាយក្រូហ៊ុនសូនេ (ភីអិលស៊ីអិល)
(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)
លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

បញ្ហាផ្សេងទៀត

ការធ្វើសវនកម្មរបស់យើងខ្ញុំ គឺក្នុងគោលបំណងបង្ហាញពីទស្សនៈទៅលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ជាប្រការប្រចាំឆ្នាំ ខ្មែររៀល។ ការបំប្លែងរបាយការណ៍ហិរញ្ញវត្ថុពីខ្មែររៀលទៅជាដុល្លារអាមេរិកដោយប្រើអត្រាប៊ិច និង អត្រាប្រមូលនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញឡើងក្នុងគោលបំណងវិភាគបន្ថែមហើយមិនមែនជាផ្នែក សំខាន់នៃមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុនោះទេ។ ការបំប្លែងនេះមិនត្រូវបានធ្វើសវនកម្មទៅតាមនីតិវិធីដែលបាន អនុវត្តទៅលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ ហេតុដូច្នេះយើងខ្ញុំមិនបានបញ្ចេញទស្សនៈណាមួយទៅលើការ បំប្លែងនេះឡើយ។

Crowe (KH) Co., Ltd.
ក្រុមហ៊ុនស្នងការគណនេយ្យករជំនាញ


Onn Kien Hoe
អភិបាល



ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦

មេគង្គ ម៉ាយក្រូហ្វីនស្តង់

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ត្រឹមការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

		2025	2024	2025	2024
	កំណត់ សម្គាល់	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
គ្រឿងបរិក្ខារ	៥	187,258,344	445,785,008	46,663	110,754
ប្រាក់តម្កល់	៦	200,000,000	200,000,000	49,838	49,689
ទ្រព្យអរូបី	៧	-	-	-	-
សិទ្ធិប្រើប្រាស់ទ្រព្យ	៨	94,858,063	151,772,575	23,638	37,707
		482,116,407	797,557,583	120,139	198,150
ទ្រព្យសកម្មរយៈពេលខ្លី					
បុព្វលាភត្រូវទទួល	៩	198,000	712,400	49	177
ទ្រព្យសកម្មផ្សេងៗ	១០	41,246,521	33,553,576	10,278	8,336
ប្រាក់បញ្ញើមានកាលកំណត់	១១	1,165,000,000	1,165,000,000	290,307	289,441
សាច់ប្រាក់ និង សមតុល្យ					
ធនាគារ	១២	253,420,248	64,299,473	63,150	15,975
		1,459,864,769	1,263,565,449	363,784	313,929
ទ្រព្យសកម្មសរុប		1,941,981,176	2,061,123,032	483,923	512,079

មេគង្គ ម៉ាយក្រូហ្វីនស្វែន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (តពីទំព័រមុន)

ត្រឹមការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

		2025	2024	2025	2024
	កំណត់ សម្គាល់	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
					ក
មូលធន និង បំណុល					
បំណុលរយៈពេលវែង					
បំណុលភតិសន្យា	១៣	43,673,849	104,730,481	10,883	26,020
បំណុលរយៈពេលខ្លី					
បំណុលភតិសន្យារយៈពេលខ្លី	១៣	61,056,511	50,857,052	15,215	12,635
ប្រាក់បម្រុងធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូល	១៤	134,136,536	74,776,610	33,426	18,578
បំណុលហានិភ័យដែលមិនទាន់ផុតកំណត់បន្ថែមកក់ទុក	១៥	16,615,155	129,526,653	4,140	32,181
បំណុលផ្សេងៗនិងបង្គរ	១៦	41,804,737	111,134,474	10,417	27,611
បំណុលពន្ធលើប្រាក់ចំណូល		444,820	217,125	111	53
		254,057,759	366,511,914	63,309	91,058
បំណុលសរុប		297,731,608	471,242,395	74,192	117,078
មូលធន					
ភាគហ៊ុន	១៧	3,311,000,000	2,900,000,000	827,750	725,000
ប្រាក់ចំណូលរក្សាទុក		(1,666,750,432)	(1,310,119,363)	(409,634)	(320,720)
លំអៀងពីអត្រាប្តូរប្រាក់		-	-	(8,385)	(9,279)
មូលធនសរុប		1,644,249,568	1,589,880,637	409,731	395,001
បំណុលនិង មូលធនសរុប		1,941,981,176	2,061,123,032	483,923	512,079

មេគង្គ ម៉ាយក្រូហ្វីនស្តង់

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

របាយការណ៍ចំណេញ ឬខាត និង ចំណូលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

		2025	2024	2025	2024
		ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	កំណត់ សម្គាល់				
ចំណូលធានារ៉ាប់រង					
ចំណូលបុព្វលាភសរុប		195,028,326	124,652,739	48,623	30,620
បុព្វលាភសងត្រឡប់ និង លុបចោល		(824,600)	(1,027,300)	(206)	(252)
ចំណូលបុព្វលាភដុល	១៨	194,203,726	123,625,439	48,417	30,368
ទុនបម្រុងសម្រាប់បុព្វលាភចំណូលពន្យារ៖					
នៅដើមឆ្នាំ		74,776,610	145,641,964	18,643	35,775
នៅចុងឆ្នាំ		(134,136,536)	(74,776,610)	(33,442)	(18,368)
ចំណូលបុព្វលាភរកបាន		134,843,800	194,490,793	33,618	47,775
បុព្វលាភចំណូលសរុប		134,843,800	194,490,793	33,618	47,775
ចំណាយធានារ៉ាប់រង					
សំណងដុលដែលបាន ទូទាត់/(បង់)		(44,096,760)	8,330,452	(10,994)	2,046
សំណងដុលដែលបាន ទូទាត់/(បង់) សរុប		(44,096,760)	8,330,452	(10,994)	2,046
បម្រែបម្រួលសំណងដែលមិន ទាន់បានទូទាត់៖		111,084,698	(129,526,653)	27,695	(31,816)
សំណងសុទ្ធដែលបានកើតឡើង	១៩	66,987,938	(121,196,201)	16,701	(29,770)
ចំណាយកម្រៃជើងសា		(9,457,400)	(9,756,200)	(2,358)	(2,397)
ចំណាយទូទៅ	២០	(590,555,397)	(889,099,959)	(147,234)	(218,398)
ចំណាយធានារ៉ាប់រងសរុប		(533,024,859)	(1,020,052,360)	(132,891)	(250,565)
ខាតពីការធានារ៉ាប់រង		(398,181,059)	(825,561,567)	(99,273)	(202,790)
ចំណូលវិនិយោគ					
ចំណូលការប្រាក់		56,139,955	61,368,633	13,996	15,075

មេគង្គ ម៉ាយក្រូហ្វីនស្តង់

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

របាយការណ៍ចំណេញ ឬខាត និង ចំណូលលម្អិតផ្សេងៗ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

		2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
	កំណត់ សម្គាល់				
ចំណូលវិនិយោគសរុប		56,139,955	61,368,633	13,996	15,075
ចំណាយការប្រាក់		(7,627,396)	-	(1,901)	-
ចំណេញសុទ្ធពីវិនិយោគសរុប		48,512,559	61,368,633	12,095	15,075
ចំណូលផ្សេងៗ	២១	3,192,437	12,024,023	796	2,954
ខាតមុនបង់ពន្ធ		(346,476,063)	(752,168,911)	(86,382)	(184,761)
ពន្ធលើប្រាក់ចំណូល	២២	(10,155,006)	(6,262,752)	(2,532)	(1,538)
ការខាតបង់សរុបបន្ទាប់ពីពន្ធ / ការចំណាយសរុបសម្រាប់ឆ្នាំ ហិរញ្ញវត្ថុ		(356,631,069)	(758,431,663)	(88,914)	(186,299)

មេគង្គ ម៉ាយក្រូហ្វីនស្វែន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

	ភាគហ៊ុន ខ្មែររៀល	ចំណេញរក្សាទុក/ ខាតបង្គរ ខ្មែររៀល	សរុប ខ្មែររៀល
សមតុល្យ ថ្ងៃទី ១ មករា ២០២៤	2,900,000,000	(551,687,700)	2,348,312,300
ខាតសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ	-	(758,431,663)	(758,431,663)
សមតុល្យ ថ្ងៃទី ៣១ ធ្នូ ២០២៤/០១ មករា ២០២៥	2,900,000,000	(1,310,119,363)	1,589,880,637
ការបង្កើនភាគហ៊ុនថ្មី	411,000,000	-	411,000,000
ខាតសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ	-	(356,631,069)	(356,631,069)
សមតុល្យ ថ្ងៃទី ៣១ ធ្នូ ២០២៥	3,311,000,000	(1,666,750,432)	1,644,249,568

	ភាគហ៊ុន ដុល្លារអាមេរិក	ចំណេញរក្សាទុក/ ខាតបង្គរ ដុល្លារអាមេរិក	លំអៀងពីអត្រាប្តូរប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យ ថ្ងៃទី ១ មករា ២០២៤	725,000	(134,421)	(15,716)	574,863
ខាតសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ	-	(186,299)	-	(186,299)
លំអៀងពីអត្រាប្តូរប្រាក់	-	-	6,437	6,437
សមតុល្យ ថ្ងៃទី ៣១ ធ្នូ ២០២៤/០១ មករា ២០២៥	725,000	(320,720)	(9,279)	395,001
ការបង្កើនភាគហ៊ុនថ្មី	102,750	-	-	102,750
ខាតសរុបសម្រាប់ឆ្នាំហិរញ្ញវត្ថុ	-	(88,914)	-	(88,914)
លំអៀងពីអត្រាប្តូរប្រាក់	-	-	894	894
សមតុល្យ ថ្ងៃទី ៣១ ធ្នូ ២០២៥	827,750	(409,634)	(8,385)	409,731

មេគង្គ ម៉ាយក្រូហ្វីនស្តង់

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

		2025	2024	2025	2024
	កំណត់ សម្គាល់	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់សម្រាប់					
សកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធ		(346,476,063)	(752,168,911)	(86,382)	(184,761)
និយ័តកម្ម៖					
រំលស់លើគ្រឿងបរិក្ខារ	៥	258,063,014	268,420,590	64,339	65,935
រំលស់លើទ្រព្យអរូបី	៧	-	2,640,000	-	648
រំលស់លើទ្រព្យកិតិសន្យា	៨	56,914,512	88,013,082	14,190	21,620
លុបគ្រឿងបរិក្ខារ	៥	463,650	-	116	-
ការមិនទទួលស្គាល់លើការកែប្រែ					
ការជួល- សិទ្ធិប្រើប្រាស់ទ្រព្យ	៨	-	60,411,463	-	14,839
ការមិនទទួលស្គាល់លើការកែប្រែ					
ការជួល- បំណុលកតិសន្យា	១៣	-	(68,908,804)	-	(16,927)
ចំណាយការប្រាក់លើការជួល	១៣	11,349,944	10,983,004	2,830	2,698
បម្រែបម្រួលសុទ្ធប្រាក់បម្រុង					
ធានារ៉ាប់រង	១៩	(112,911,498)	129,526,653	(28,136)	32,181
ខាតប្រតិបត្តិការមុន					
បម្រែបម្រួលដើមទុន		(132,596,441)	(261,082,923)	(33,043)	(63,767)
បម្រែបម្រួលដើមទុន៖					
- ការផ្លាស់ប្តូរដុលក្នុងបំណុល					
កិច្ចសន្យាធានារ៉ាប់រង		59,359,926	(70,865,354)	14,792	(17,606)
- បុព្វលាភត្រូវទទួល		514,400	2,660,800	128	661
- ការថយចុះទ្រព្យសកម្មផ្សេងៗ		(7,692,945)	9,082,600	(1,917)	2,257
- ការកើនឡើងបំណុលផ្សេងៗ					
និងបង្គរ		(69,329,737)	67,742,182	(17,276)	16,830
លំហូរសាច់ប្រាក់ប្រើក្នុង					
សកម្មភាពប្រតិបត្តិការ		(149,744,797)	(252,462,695)	(37,316)	(61,625)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(9,927,311)	(6,973,044)	(2,475)	(1,713)
លំហូរសាច់ប្រាក់សុទ្ធប្រើក្នុង					
សកម្មភាពប្រតិបត្តិការ		(159,672,108)	(259,435,739)	(39,791)	(63,338)

មេគង្គ ម៉ាយក្រូហ្វីនស្វែន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

របាយការណ៍លំហូរសាច់ប្រាក់ (តាមវិធីសាស្ត្រ)

សម្រាប់កាលបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

		2025	2024	2025	2024
	កំណត់ សម្គាល់	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់សម្រាប់					
ការវិនិយោគ					
ការបន្ថែមប្រាក់បញ្ញើមានកាលកំណត់លើសពី ៣ ខែ					
		(765,000,000)	(300,000,000)	(190,630)	(74,534)
លំហូរសាច់ប្រាក់ប្រើក្នុងការវិនិយោគសុទ្ធ					
		(765,000,000)	(300,000,000)	(190,630)	(74,534)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការបន្ថែមដើមទុន		411,000,000	-	102,417	-
ការសងបំណុលភតិសន្យា	១៣	(62,207,117)	(100,834,188)	(15,501)	(24,769)
លំហូរសាច់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន					
		348,792,883	(100,834,188)	86,916	(24,769)
(ការថយចុះ)/កើនឡើងនៃសាច់ប្រាក់ និងសមតុល្យសាច់ប្រាក់					
		(575,879,225)	(660,269,927)	(143,505)	(162,641)
សាច់ប្រាក់ និងសមតុល្យសាច់ប្រាក់នៅដើមឆ្នាំហិរញ្ញវត្ថុ					
		929,299,473	1,589,569,400	230,882	389,124
លំអៀងពីអត្រាប្តូរប្រាក់					
		-	-	692	4,399
សាច់ប្រាក់ និងសមតុល្យសាច់ប្រាក់នៅចុងឆ្នាំហិរញ្ញវត្ថុ					
		353,420,248	929,299,473	88,069	230,882
សាច់ប្រាក់និងសមតុល្យសាច់ប្រាក់រួមមាន៖					
		2025	2024	2025	2024
		ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ និង សមតុល្យធនាគារ					
		253,420,248	64,299,473	63,150	15,975
ប្រាក់បញ្ញើមានកាលកំណត់តិចជាង 3 ខែ					
		100,000,000	865,000,000	24,919	214,907
		353,420,248	929,299,473	88,069	230,882

មេគង្គ ម៉ាយក្រូហ៊ុនសូអេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន មេគង្គ ម៉ាយក្រូហ៊ុនសូអេន (“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ក្រោមលិខិតចុះបញ្ជីលេខ ០០០០៨៤៨០ ចេញដោយក្រសួងពាណិជ្ជកម្ម។

នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណធានារ៉ាប់រងខ្នាតតូចពីនិយតករធានារ៉ាប់រងកម្ពុជា (IRC)។

ការិយាល័យចុះបញ្ជី៖ ផ្ទះលេខ ៦២ OAB ផ្លូវ២៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការិយាល័យបច្ចុប្បន្ន៖ ផ្ទះលេខ ៦២ OAB ផ្លូវ២៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តដោយបោះផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦។

២. សកម្មភាពអាជីវកម្ម

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ធានារ៉ាប់រងអាយុជីវិតខ្នាតតូច និងអាជីវកម្មដែលពាក់ព័ន្ធដទៃទៀតស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា រួមទាំងប៉ុន្តែមិនកំណត់ចំពោះការធានារ៉ាប់រងអាយុជីវិតឥណទានខ្នាតតូចជាក្រុម (ការធានារ៉ាប់រងពេលមរណភាព)។ ការធានារ៉ាប់រងអាយុជីវិតជាក្រុមមានកាលកំណត់ (អត្ថប្រយោជន៍សម្រាប់បុណ្យសព ប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សា) និងការធានារ៉ាប់រងខ្នាតតូចសម្រាប់បុគ្គល (សុខភាព ការអប់រំ ការព្យាបាលនៅមន្ទីរពេទ្យ) ជាដើម។

មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ណាមួយនៃសកម្មភាពអាជីវកម្មខាងលើក្នុងឆ្នាំហិរញ្ញវត្ថុនេះទេ។

៣. មូលដ្ឋានគ្រឹះនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងតាមទម្រង់ថ្លៃដើមប្រវត្តិសាស្ត្រ ហើយត្រូវបានកែសម្រួលដោយបញ្ចូលនូវមូលដ្ឋានគ្រឹះផ្សេងៗទៀត សម្រាប់ការវាយតម្លៃដូចដែលបានបង្ហាញនៅក្នុងផ្នែកសំខាន់ៗផ្សេងទៀតរបស់គោលនយោបាយគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃមូដា (“CIFRSs”) ។

មេគង្គ ហ៊ុន ឌីណា

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន: ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៣. មូលដ្ឋានគ្រឹះនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តាមចំណុច)

(ក) ស្តង់ដារ និងការស្រាយបញ្ជាក់ ដែលចូលជាធរមានសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន

ក្នុងការិយបរិច្ឆេទនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តនូវស្តង់ដារគណនេយ្យ និង/ ឬការបកស្រាយថ្មីៗដូចខាងក្រោម៖

CIFRSs និង/ឬ ការស្រាយបញ្ជាក់ (រួមបញ្ចូលនូវលទ្ធផលនៃការធ្វើវិសោធនកម្មជាបន្តបន្ទាប់)

ការធ្វើវិសោធនកម្មលើ CIFRS 16: បំណុលភតិសន្យាក្នុងការលក់ និងជួលត្រលប់

ការធ្វើវិសោធនកម្មលើ CIAS 1: ចំណាត់ថ្នាក់នៃបំណុល រយៈពេលខ្លី ឬវែង

ការធ្វើវិសោធនកម្មលើ CIAS 1: បំណុល រយៈពេលវែងជាមួយកិច្ចព្រមព្រៀង

ការធ្វើវិសោធនកម្មលើ CIAS 7 និង CIFRS 7: កិច្ចព្រមព្រៀងការផ្គត់ផ្គង់ហិរញ្ញវត្ថុ

ការអនុវត្តនៃស្តង់ដារគណនេយ្យខាងលើ និងការស្រាយបញ្ជាក់ (រួមបញ្ចូលនូវលទ្ធផលនៃការធ្វើវិសោធនកម្មជាបន្តបន្ទាប់) ពុំមានផលប៉ះពាល់ជាធរមានចំពោះរបាយការណ៍ហិរញ្ញវត្ថុចំពោះក្រុមហ៊ុនឡើយ។

មេគង្គ ហ៊ុនឡានសូរេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៣. មូលដ្ឋានគ្រឹះនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តព៌ទ័រមុន)

(ខ) ស្តង់ដារគណនេយ្យថ្មីសម្រាប់អនុវត្តនាពេលអនាគត

ក្រុមហ៊ុនមិនបានអនុវត្តជាមុននូវស្តង់ដារគណនេយ្យជាបន្តបន្ទាប់និង/ ឬការបកស្រាយ (រួមបញ្ចូលទាំងលទ្ធផលពីការធ្វើវិសោធនកម្ម, ប្រសិនបើមាន) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) នោះទេ ប៉ុន្តែយ៉ាងណាមិញស្តង់ដារទាំងនេះនៅមិនទាន់ចូលជាធរមានក្នុងការិយបរិច្ឆេទនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ននៅឡើយ។

ស្តង់ដារ និង/ឬ ការស្រាយបញ្ជាក់ (រួមបញ្ចូលនូវលទ្ធផលនៃការធ្វើវិសោធនកម្ម)	កាលបរិច្ឆេទចូលជាធរមាន
--	-----------------------

CIFRS 18 បង្ហាញ និងការបង្ហាញក្នុង	០១ មករា ២០២៧
-----------------------------------	--------------

CIFRS 19 ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានគណនេយ្យភាពសាធារណៈ៖ ការបង្ហាញ	០១ មករា ២០២៧
--	--------------

ការធ្វើវិសោធនកម្មលើ CIFRS 9 និង CIFRS 7: វិសោធនកម្មលើការចាត់ថ្នាក់ និងការវាស់វែងនៃឧបករណ៍ហិរញ្ញវត្ថុ	០១ មករា ២០២៦
---	--------------

ការធ្វើវិសោធនកម្មលើ CIFRS 10 និង CIAS 28: ការលក់ ឬការចូលរួមចំណែកនៃទ្រព្យ រវាងអ្នកវិនិយោគ និងបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនរួមវិនិយោគ	ពន្យា
--	-------

ការធ្វើវិសោធនកម្មលើ CIAS 21: កម្រៃយនៃភាពដែលអាចដោះដូរគ្នាបាន	០១ មករា ២០២៥
---	--------------

ការកែលម្អប្រចាំឆ្នាំចំពោះស្តង់ដារគណនេយ្យ CIAS ភាគ 11	០១ មករា ២០២៦
--	--------------

CIFRS 17 : កិច្ចសន្យាធានារ៉ាប់រង	០១ មករា ២០២៨
----------------------------------	--------------

CIFRS 9: ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង	០១ មករា ២០២៨
---	--------------

ការអនុវត្តនៃស្តង់ដារគណនេយ្យខាងលើ និងការស្រាយបញ្ជាក់ (រួមបញ្ចូលនូវលទ្ធផលនៃការធ្វើវិសោធនកម្មជាបន្តបន្ទាប់) ពុំមានផលប៉ះពាល់ជាធរមានចំពោះរបាយការណ៍ហិរញ្ញវត្ថុចំពោះក្រុមហ៊ុនឡើយ។

មេគង្គ ម៉ាយក្រូហ្វីនស្តរេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ

៤.១ សុករិនិច្ឆ័យសំខាន់ៗ និង ការប៉ាន់ស្មាន

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានលើភាពមិនច្បាស់លាស់

គណៈគ្រប់គ្រងជឿជាក់ថាពុំមានសេចក្តីសន្និដ្ឋានសំខាន់ៗណាមួយត្រូវបានធ្វើឡើង ពាក់ព័ន្ធទៅនឹងពេលអនាគត និងប្រភពសំខាន់ៗផ្សេងទៀត ដែលជាភាពមិនច្បាស់លាស់នៃការប៉ាន់ស្មានក្នុងការិយបរិច្ឆេទនៃរបាយការណ៍ មានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កឱ្យមានការកែសម្រួលតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ក្នុងកំឡុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ក្រៅតែពីការបង្ហាញដូចខាងក្រោមនេះ៖

(ក) កក់ទុកលើបំណុលធានារ៉ាប់រង

ការប៉ាន់ប្រមាណនៃបំណុលធានារ៉ាប់រង គឺផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ កែតម្រូវសម្រាប់ការរំពឹងទុកនៃការទាមទារនាពេលអនាគត អត្ថប្រយោជន៍ និងការសងផ្សេងទៀតដល់អ្នកកាន់កញ្ចប់ធានារ៉ាប់រង។ បញ្ហារិនិច្ឆ័យរួមមានការប៉ាន់ប្រមាណនៃការកែតម្រូវហានិភ័យសម្រាប់ហានិភ័យដែលមិនមែនជាហិរញ្ញវត្ថុ ការប៉ាន់ប្រមាណនៃអាកប្បកិរិយារបស់អ្នកកាន់កញ្ចប់ធានារ៉ាប់រង ដូចជាអត្រាយឺតយ៉ាវ ឬបន្តឡើងវិញ ការចំណាយលើការគ្រប់គ្រង និងការទិញនាពេលអនាគត និងពេលវេលា និងចំនួននៃការទាមទារនាពេលអនាគត។ ការប៉ាន់ប្រមាណនៃការទូទាត់នាពេលអនាគតក៏រួមបញ្ចូលផងដែរនូវជម្រើសនៃអត្រាបញ្ចុះតម្លៃដែលត្រូវបានប្រើដើម្បីបង្ហាញពីតម្លៃនៃលំហូរសាច់ប្រាក់នាពេលអនាគត។

(ខ) ការរំលស់លើគ្រឿងបរិក្ខារ

ការប៉ាន់ស្មានតម្លៃនៃតម្លៃកាកសំណល់ អាយុកាលប្រើប្រាស់ និងចំណាយរំលស់ពាក់ព័ន្ធផ្សេងៗនៃបរិក្ខារដោយអាស្រ័យលើកត្តាពាណិជ្ជកម្ម ដែលអាចប្រែប្រួលគួរអោយកត់សម្គាល់ ផ្អែកតាមលទ្ធផលនៃបច្ចេកទេសកែច្នៃ និងសកម្មភាពប្រកួតប្រជែងឆ្លើយតបទៅនឹងលក្ខខណ្ឌទីផ្សារ។ ក្រុមហ៊ុនជឿថាតម្លៃកាកសំណល់នៃបរិក្ខារ គឺពុំសូវមានសារៈសំខាន់ ដែលត្រូវបានពិចារណាក្នុងការគណនាតម្លៃរំលស់នោះទេ។ ការប្រែប្រួលនៃកម្រិតប្រើប្រាស់ដែលបានរំពឹងទុក និងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា អាចប៉ះពាល់ដល់អាយុកាលប្រើប្រាស់ និង តម្លៃកាកសំណល់នៃទ្រព្យបរិក្ខារទាំងនោះ ដូចនេះចំណាយរំលស់នាពេលអនាគតអាចនឹងត្រូវបានកំណត់ឡើងវិញ។

មេគង្គ ម៉ាយក្រូហ្វីនស្តរេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

៤.១ សុភវិនិច្ឆ័យសំខាន់ៗ និង ការប៉ាន់ស្មាន (តពីទំព័រមុន)

(គ) ឱនភាពនៃ ទ្រព្យមិនមែនហិរញ្ញវត្ថុ

ក្រុមហ៊ុនកំណត់ការធ្លាក់ចុះតម្លៃ នៃផ្នែកមួយរបស់បរិក្ខារ ឬភិតិសន្យា ដោយការប្រៀបធៀបពីតម្លៃជាក់ស្តែងដែលអាចទាញមកបានពីទ្រព្យថា មានចំនួនតិចជាងតម្លៃនៅសល់នៃទ្រព្យនោះ។ ការវាយតម្លៃនេះគឺអាស្រ័យលើការផ្លាស់ប្តូរប្រតិបត្តិការទីផ្សារ ស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេស។ វិធីសាស្ត្រជាច្រើនត្រូវបានប្រើដើម្បីកំណត់រកតម្លៃនៃទ្រព្យ ដូចជាផ្អែកតាមរបាយការណ៍វាយតម្លៃ និងលំហូរសាច់ប្រាក់បញ្ចុះតម្លៃ។ ចំពោះលំហូរសាច់ប្រាក់បញ្ចុះតម្លៃ តម្រូវឱ្យមានសុភវិនិច្ឆ័យដ៏ត្រឹមត្រូវក្នុងការប៉ាន់ប្រមាណតម្លៃបច្ចុប្បន្ននៃទ្រព្យផ្អែកតាម លំហូរសាច់ប្រាក់នាពេលអនាគតដែលត្រូវបានបង្កើតដោយទ្រព្យ ដែលការនេះទាក់ទងនឹងភាពមិនច្បាស់លាស់ និងមានការប៉ះពាល់យ៉ាងខ្លាំង ដោយផ្អែកលើការប៉ាន់ស្មាន និង ការវិនិច្ឆ័យដែល ធ្វើឡើងតាមរយៈការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគត និងអត្រាបញ្ចុះតម្លៃ។ តម្លៃយោងនៅសល់នៃបរិក្ខារនៅក្នុងកាលបរិច្ឆេទរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី ៦ នៃរបាយការណ៍ហិរញ្ញវត្ថុ។

៤.២ ឧបករណ៍ហិរញ្ញវត្ថុ

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុតាមរយៈប្រាក់ចំណេញ ឬការខាត

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងជាដំបូងតាមតម្លៃសមស្រប។ បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងឡើងវិញនូវតម្លៃសមស្របរបស់វានៅកាលបរិច្ឆេទរបាយការណ៍ ជាមួយនឹងការផ្លាស់ប្តូរតម្លៃសមស្របដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត។ ការផ្លាស់ប្តូរតម្លៃសមស្របមិនរាប់បញ្ចូលការប្រាក់ និងប្រាក់ចំណូលភាគលាភទេ។

មេគង្គ វិទ្យាស្ថានស្រីសុរិន្ទ

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

៤.២ ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ (តពីទំព័រមុន)

ទ្រព្យសកម្មហិរញ្ញវត្ថុនៅថ្ងៃដើមរំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងជាដំបូងតាមតម្លៃសមស្រប ឬក្នុងទំហំថ្លៃដើមប្រតិបត្តិការ លើកលែងតែគណនីត្រូវបានដែលមិនមានធាតុផ្សំហិរញ្ញប្បទានសំខាន់ៗដែលត្រូវបានវាស់វែងតាមតម្លៃប្រតិបត្តិការតែប៉ុណ្ណោះ។ បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ ដកនឹងការខាតបង់លើការថយចុះតម្លៃនៃទ្រព្យសម្បត្តិ។

តម្លៃសមស្របតាមរយៈប្រាក់ចំណូលផ្សេងទៀត

ធនាគារបានជ្រើសរើសដើម្បីកំណត់ឧបករណ៍មូលធនជាទ្រព្យសកម្មហិរញ្ញវត្ថុតាម រយៈប្រាក់ចំណូលផ្សេងទៀតនៅពេលទទួលស្គាល់ដំបូង។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងជាដំបូងតាមតម្លៃសមស្រប ឬក្នុងទំហំចំណាយប្រតិបត្តិការ។ បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងឡើងវិញនូវតម្លៃសមស្របរបស់វា នៅកាលបរិច្ឆេទរាយការណ៍ជាមួយនឹងការផ្លាស់ប្តូរតម្លៃសមស្របដែលបានយកនៅក្នុងប្រាក់ចំណូលសរុបផ្សេងទៀត និងបង្កនៅក្នុងទុនបម្រុងតម្លៃសមស្រប លើកលែងតែការទទួលស្គាល់ Impairment ចំណូលការប្រាក់ និងភាពខុសគ្នានៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស នៃឧបករណ៍បំណុលដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងប្រាក់ចំណេញ ឬខាត។ ការផ្លាស់ប្តូរតម្លៃសមស្របមិនរាប់បញ្ចូលការប្រាក់ និងប្រាក់ចំណូលភាគលាភទេ។

(ខ) បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុតាមរយៈប្រាក់ចំណេញ ឬការខាត

បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងជាដំបូងតាមតម្លៃសមស្រប។ បន្ទាប់ពីការទទួលស្គាល់ដំបូង បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងឡើងវិញនូវតម្លៃសមស្របរបស់វានៅកាលបរិច្ឆេទរាយការណ៍ ជាមួយនឹងការផ្លាស់ប្តូរតម្លៃសមស្របដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬការខាត។ ការផ្លាស់ប្តូរតម្លៃសមស្របមិនរាប់បញ្ចូលការប្រាក់ទេ។

មេគង្គ វិស័យក្រសួងសុខាភិបាល

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

៤.២ ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

(ខ) បំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

បំណុលហិរញ្ញវត្ថុនៅថ្ងៃដើមរំលស់

បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងជាដំបូងតាមតម្លៃសមស្របដកចំណាយប្រតិបត្តិការ។

បន្ទាប់ពីការទទួលស្គាល់ដំបូងបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមតម្លៃរំលស់។

(គ) មូលធន

ភាគហ៊ុនធម្មតាត្រូវបានកត់ត្រានៅលើការទទួលស្គាល់ដំបូងនៅប្រាក់ចំណូល ដែលទទួលបានដកការចំណាយលើប្រតិបត្តិការដោយផ្ទាល់ដែលបានកើតឡើង។ ភាគហ៊ុនធម្មតាមិនត្រូវបានវាស់វែងជាបន្តបន្ទាប់ទេ។

៤.៣ គ្រឿងបរិក្ខារ

រាល់បរិក្ខារទាំងអស់ត្រូវវាស់វែងតាមថ្លៃដើម។ ថ្លៃដើមរួមបញ្ចូលទាំងថ្លៃចំណាយទាំងឡាយណាដែលរួមចំណែកទៅនឹងការទិញទ្រព្យ និងថ្លៃដើមដ៏ទៃទៀតដែលរួមចំណែកក្នុងការនាំយកទ្រព្យនោះមកប្រើប្រាស់ ឬថ្លៃឈូសឆាយ និងរុះរើ និងរៀបចំទីតាំងដែលទ្រព្យទាំងនោះតាំងនៅ។

បន្ទាប់ពីការវាស់វែងលើកដំបូង, តម្លៃនៃគ្រប់បរិក្ខារទាំងអស់ត្រូវបង្ហាញតាមរយៈថ្លៃដើមដកចេញនូវចំណាយបង្គំរំលស់និងការធ្លាក់ចុះផ្សេងៗនៃតម្លៃទ្រព្យ។

ការវាស់វែងបន្តបន្ទាប់មកទៀតត្រូវរួមបញ្ចូលទាំងតម្លៃបច្ចុប្បន្ន ឬទទួលស្គាល់ដោយឡែកក្នុងករណីសមស្រប ហើយថ្លៃដើមបានកើតឡើង និងអាចរួមចំណែកដល់សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហើយថ្លៃដើមរបស់ទ្រព្យនោះអាចវាស់វែងបានច្បាស់លាស់។ តម្លៃបច្ចុប្បន្ននៃផ្នែកណាមួយនៃទ្រព្យដែលត្រូវបានជំនួសត្រូវឈប់ទទួលស្គាល់។

មេគង្គ ម៉ាយក្រូហ្វីនស្តរេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

៤.៣ គ្រឿងបរិក្ខារ (តពីទំព័រមុន)

រំលស់ត្រូវទទួលស្គាល់ក្នុងរបាយការណ៍ចំណេញខាត ផ្អែកតាមវិធីសាស្ត្ររំលស់ថេរ ដើម្បីកាត់បន្ថយតម្លៃនៃទ្រព្យតាមអាយុកាលប្រើប្រាស់។ អត្រារំលស់ប្រចាំឆ្នាំត្រូវបានបង្ហាញក្នុងតារាងខាងក្រោម៖

ការកែលម្អអគារ	25%
គ្រឿងសង្ហារឹម និងសម្ភារ	33.33%
ឧបករណ៍កុំព្យូទ័រ និងព័ត៌មានវិទ្យា	33.33%
បរិក្ខារ	33.33%
យានយន្ត	20%

វិធីសាស្ត្ររំលស់ អាយុកាល និងតម្លៃកាកសំណល់នៃទ្រព្យត្រូវពិនិត្យ និងធ្វើការកែប្រែក្នុងករណីសមស្រប នៅចុងការិយសិរយៈ ដើម្បីធានាថាតម្លៃ វិធីសាស្ត្រ និងរយៈពេលនៃការរំលស់មានភាពស៊ីជម្រកគ្នាជាមួយនិងការិយមុន ហើយផលប្រយោជន៍ក្នុងការប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចក្រុមហ៊ុននាថ្ងៃអនាគតរបស់បរិក្ខារទាំងអស់។ រាល់ការកែប្រែផ្សេងៗតម្រូវឱ្យធ្វើការប៉ាន់ស្មានឡើងវិញទៅលើទ្រព្យនោះ។

នៅពេលដែលផ្នែកសំខាន់ណាមួយនៃបរិក្ខារមានអាយុកាលខុសគ្នា ពួកវាត្រូវកំណត់ដាច់ដោយឡែកពីគ្នា (សម្រាប់តែផ្នែកសំខាន់) ចំពោះបរិក្ខារនោះ។

ផ្នែកណាមួយត្រូវបានឈប់ទទួលស្គាល់បន្ទាប់ពីលក់ ឬពុំមានប្រយោជន៍សេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់បរិក្ខារនោះ។ ការកើនឡើង ឬធ្លាក់ចុះពីការឈប់ទទួលស្គាល់បរិក្ខារ តម្លៃខុសគ្នាដែលទទួលបានពីការលក់រវាងតម្លៃបច្ចុប្បន្ននៃបរិក្ខារនោះ ត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញខាត។

៤.៤ ទ្រព្យអរូបី

ទ្រព្យអរូបីតំណាងឱ្យការចំណាយលើការទិញកម្មវិធីកុំព្យូទ័រសម្រាប់ប្រើប្រាស់។

ការទទួលស្គាល់ ជាដំបូងទ្រព្យអរូបីគណនាតាមតម្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ។

មេគង្គ វិស័យក្រីវិទ្យាស្ថាន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត្រឹមតំរូវមុន)

៤.៤ ទ្រព្យអរូបី (ត្រឹមតំរូវមុន)

ទ្រព្យអរូបីត្រូវបានគេវាយតម្លៃថាមានអាយុកាលប្រើប្រាស់មានកំណត់ និងត្រូវបានរំលស់ក្នុងរយៈពេលអាជ្ញាប័ណ្ណដោយប្រើវិធីរំលស់ថេរ។ ទ្រព្យអរូបីក៏ត្រូវបានវាយតម្លៃសម្រាប់ការចុះខ្សោយដែរនៅពេលមាន ការចង្អុលបង្ហាញថាទ្រព្យនោះមានកង្វះ ខាត ឬមានបញ្ហាក្នុងការប្រើប្រាស់។ រយៈពេល និងវិធីរំលស់ ត្រូវបានពិនិត្យនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ។

ទ្រព្យអរូបីត្រូវធ្វើរំលស់ដូចខាងក្រោម៖

សូហ្វវែរ

20%

៤.៥ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសម្បត្តិ និង បំណុលភតិសន្យា

(ក) ភតិសន្យារយៈពេលខ្លី និងភតិសន្យាដែលមានតម្លៃទាប

ក្រុមហ៊ុនអនុវត្តការលើកលែងការទទួលស្គាល់ "ភតិសន្យារយៈពេលខ្លី" និង "ភតិសន្យាទ្រព្យសម្បត្តិមានតម្លៃទាប" ។ សម្រាប់ការជួលទាំងនេះ ក្រុមហ៊ុនទទួលស្គាល់ការទូទាត់ការជួលជាការចំណាយប្រតិបត្តិការតាមវិធីរំលស់ថេរក្នុងរយៈពេលនៃការជួល លុះត្រាតែមានមូលដ្ឋានប្រព័ន្ធមួយផ្សេងទៀតសមស្របជាង។

(ខ) សិទ្ធិនៃការប្រើប្រាស់ទ្រព្យ

សិទ្ធិនៃការប្រើប្រាស់ទ្រព្យត្រូវបានវាស់វែងជាដំបូងតាមតម្លៃដើម។ បន្ទាប់ពីការទទួលស្គាល់ដំបូង សិទ្ធិនៃការប្រើប្រាស់ទ្រព្យត្រូវបានបង្ហាញក្នុងតម្លៃដើម ដក ការរំលស់បង្គរ និងការខាតបង់ Impairment បង្គរណាមួយ ហើយត្រូវបានកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនូវបំណុលភតិសន្យា។

ទ្រព្យសកម្មក្នុងការប្រើប្រាស់ត្រូវបានរំលស់ដោយប្រើវិធីរំលស់ថេរចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់មុននៃការបញ្ចប់នៃអាយុកាលដែលមានប្រយោជន៍ប៉ាន់ស្មាននៃទ្រព្យសកម្ម ក្នុងការប្រើប្រាស់ឬចុងបញ្ចប់នៃរយៈពេលជួល។

(គ) បំណុលភតិសន្យា

បំណុលភតិសន្យាត្រូវបានវាស់វែង ជាបឋមតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ជួលដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើម ដោយបញ្ចុះតម្លៃដោយប្រើអត្រាការឌីសក្រីបនៃមរតកអង្គភាព។ បន្ទាប់ពីការទទួលស្គាល់ដំបូង បំណុលនៃភតិសន្យាត្រូវបានវាស់វែងតាមតម្លៃ រំលស់ហើយត្រូវបានកែសម្រួលសម្រាប់ការវាយតម្លៃឡើងវិញឬការកែប្រែការជួលណាមួយ។

មេគង្គ ម៉ាយក្រូហ្វីនស្តេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (តទីទំព័រមុន)

៤.៦ រូបិយប័ណ្ណមុខងារ និង ការបង្ហាញរូបិយប័ណ្ណ

(ក) រូបិយប័ណ្ណមុខងារ និង ការបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញ តាមរយៈរូបិយប័ណ្ណចម្បងផ្នែកតាមបរិបទសេដ្ឋកិច្ច ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញតាមរយៈរូបិយប័ណ្ណប្រាក់រៀល (“KHR”) ដែលជារូបិយប័ណ្ណមុខងារនិងសម្រាប់ការបង្ហាញរបស់ក្រុមហ៊ុន។

ការបំប្លែងប្រាក់រៀល (“KHR”) ទៅជា ប្រាក់ដុល្លារអាមេរិក (“USD”) ត្រូវធ្វើឡើង សម្រាប់ របាយការណ៍ហិរញ្ញវត្ថុធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីវិជ្ជាជីវៈគណនេយ្យ និង សវនកម្មចុះថ្ងៃទី១១ ខែមេសាឆ្នាំ២០១៦ ដោយប្រើអត្រាចុងគ្រា និងមធ្យមសម្រាប់ការ បិទបញ្ជីនៅចុងការិយបរិច្ឆេទតាមប្រកាស ដែលចេញដោយ និយ័តករគណនេយ្យ និង សវនកម្ម (“ACAR”)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងរូបិយប័ណ្ណខ្មែរដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិកដូចខាងក្រោម៖

	2025	2024
អត្រាចុងគ្រា	4,013	4,025
អត្រាមធ្យមក្នុងឆ្នាំ	4,011	4,071

៤.៧ ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ១០ភាគរយ នៃដើមទុនអប្បបរមារបស់ក្រុមហ៊ុន ត្រូវបានរក្សាទុកនៅ ធនាគារជាតិនៃកម្ពុជាស្របតាមមាត្រា ៥៣ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការធានារ៉ាប់រង ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ និងមាត្រា ១ នៃសាក្សីលេខ ០០៩ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០២ ដោយពុំបានការប្រាក់ទេ ហើយអាចដកបានមកវិញបានលុះ ត្រាតែក្រុមហ៊ុនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ប្រាក់បញ្ញើតាមច្បាប់ត្រូវ បានកត់ត្រាតាមតម្លៃដើម។

មេគង្គ ម៉ាយក្រូហ្វីនស្តរេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (តទីទំព័រមុន)

៤.៨ កិច្ចសន្យាធានារ៉ាប់រង

(ក) ការចាត់ចំណាត់ថ្នាក់

កិច្ចសន្យាធានារ៉ាប់រងគឺជាកិច្ចសន្យា ដែលក្រុមហ៊ុនទទួលយកហានិភ័យធានារ៉ាប់រងសំខាន់ៗ ពីម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង ដោយយល់ព្រមទូទាត់សំណងដល់ម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង ឬអ្នកទទួលផលផ្សេងទៀត ប្រសិនបើព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់ណាមួយ ដូចបានកំណត់ ប៉ះពាល់ធ្ងន់ធ្ងរដល់ម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង ឬអ្នកទទួលផលផ្សេងទៀត។

បុព្វលាភ និងកម្រៃជើងសារ

បុព្វលាភពីម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង ត្រូវបានទទួលស្គាល់តាមការិយបរិច្ឆេទកំណត់រៀងៗខ្លួន។ បុព្វលាភធានារ៉ាប់រងដែលមិនទាន់បានទូទាត់តាមការិយបរិច្ឆេទកំណត់ ត្រូវបានទទួលស្គាល់ជាចំណូលហើយបុព្វលាភរ៉ាប់រង ដែលត្រូវទាមទារនឹងបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ចំណាយកម្រៃជើងសារដែលកើតឡើងពីការបង់កម្រៃជើងសារអោយអ្នកណែនាំអ្នករត់ការភ្នាក់ងារនិងបុគ្គលិកផ្ទាល់ខ្លួន (ទីប្រឹក្សាធានារ៉ាប់រងទាំងក្រៅម៉ោង និងពេញម៉ោង) ក្នុងការលក់ធានារ៉ាប់រង របស់ពួកគេដែលជាទូទៅផ្អែកលើលិខិតយល់ព្រមនៃអត្រា ដែលត្រូវគិតសម្រាប់គោលដៅនីមួយៗ។

បុព្វលាភធានារ៉ាប់រង ដែលទទួលបានមុនបំណាច់ឆ្នាំហិរញ្ញវត្ថុតែនៅមានពេលមានសុពលភាព ត្រូវបានកត់ត្រាជាបុព្វលាភ ជាមុនហើយទទួលស្គាល់ថាជាបំណុល នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ការទាមទារសំណង និងអត្ថប្រយោជន៍

ការទាមទារសំណងរួមមានការដល់កាលកំណត់ មរណភាព និងព្រឹត្តិការណ៍ទាមទារសំណងផ្សេងទៀត។ ការទាមទារសំណងពេលដល់កាលកំណត់ ត្រូវបានកត់ត្រាក្នុងកាលបរិច្ឆេទដល់ពេលកំណត់នៃធានារ៉ាប់រង។ ការទទួលសំណងធានារ៉ាប់រងត្រូវបានកត់ត្រានៅពេលបានបង់ប្រាក់សំណងចំពោះសំណងដោយសារមរណភាព និងការទូទាត់លើព្រឹត្តិការណ៍ទាមទារផ្សេងទៀតត្រូវបានកត់ត្រានៅពេលជូនដំណឹង។ អត្ថប្រយោជន៍ត្រូវបានកត់ត្រាទុកជាការចំណាយនៅពេលដែលវាកើតឡើង។

មេគង្គ ម៉ាយក្រូហ្វីនស្តរេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៤. ព័ត៌មានអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (តទីទំព័រមុន)

៤.៨ កិច្ចសន្យាធានារ៉ាប់រង (តទីទំព័រមុន)

(ខ) ការទទួលស្គាល់និងការវាស់វែង

បំណុលកិច្ចសន្យាធានារ៉ាប់រង

បំណុលចំពោះអត្ថប្រយោជន៍តាមកិច្ចសន្យា ដែលត្រូវបានគេរំពឹងថានឹងកើតឡើងនាពេលអនាគតត្រូវបានកត់ត្រានៅពេលដែលបុព្វលាភធានារ៉ាប់រងត្រូវបានទទួលស្គាល់។ បំណុលត្រូវបានវាស់វែងដោយប្រើការសន្មត ដែលចាត់ទុកថាសមស្របសម្រាប់គោលនយោបាយជាធរមាន។ មូលដ្ឋានវាយតម្លៃជាក់ស្តែង ត្រូវបានកំណត់តាមគោលការណ៍របស់ក្រុមហ៊ុន។

ការធ្វើសំវិធានធនបន្ថែមត្រូវបានធ្វើឡើងតាមការសន្មតតម្លៃ ដែលធ្វើឱ្យមានគម្លាតអវិជ្ជមានពីបទពិសោធន៍ប៉ាន់ស្មានល្អ បំផុត។ សំវិធានធន ដែលត្រូវបានធ្វើឡើងសម្រាប់គម្លាតអវិជ្ជមាន ("PAD") ពីងផ្នែកជាសំខាន់លើការកែតម្រូវតាមសន្មតនៃការវាយតម្លៃ។ កម្រិតនៃសំវិធានធន ត្រូវបានពិនិត្យជាដៀងរាល់ឆ្នាំដោយអ្នកបច្ចេកទេសលើការកំណត់តម្លៃដើម្បីវាយតម្លៃភាពសមស្របនិងភាពគ្រប់គ្រាន់។

ទាក់ទងនឹងគោលនយោបាយក្នុងមូលនិធិ មិនចូលរួមដែលមិនមែនជាជីវិតជាសាកលក្រុមហ៊ុនផ្តល់តម្លៃលើបំណុលកិច្ចសន្យា កិច្ចសន្យាធានារ៉ាប់រងដោយប្រើការសន្មតប៉ាន់ស្មានល្អបំផុត និងការបញ្ចុះតម្លៃលំហូរសាច់ប្រាក់នាពេលអនាគតដល់តម្លៃបច្ចុប្បន្ន។

(គ) ទុនបម្រុងហានិភ័យដែលមិនទាន់ផុតកំណត់បន្ថែម

ទុនបម្រុងហានិភ័យដែលមិនទាន់ផុតកំណត់បន្ថែម (AURR) ត្រូវបានកំណត់ថាជាចំនួនទឹកប្រាក់ដែលទុនបម្រុងហានិភ័យមិនទាន់ផុតកំណត់លើសពីទុនបម្រុងបុព្វលាភដែលមិនទទួលបាន។ ជាសំខាន់វាមានចំនួនទឹកប្រាក់បន្ថែមដែលត្រូវការដើម្បីរ៉ាប់រងការទាមទារ និងការចំណាយដែលអាចកើតឡើងពីហានិភ័យដែលមិនទាន់ផុតកំណត់លើសពីអ្វីដែលត្រូវរ៉ាប់រងដោយទុនបំរុងបុព្វលាភដែលមិនទទួលបាន។

មេគន្ធម៉ាយក្រអូងស្នូល

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៥. គ្រឿងបរិក្ខារ

	ការកែលម្អអគារ	គ្រឿងសង្ហារឹម និងសម្ភារ	ឧបករណ៍កុំព្យូទ័រ និងព័ត៌មានវិទ្យា	បរិក្ខារ	យានយន្ត	សរុប	
	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក
2025							
ផ្ទៃដី							
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2025	42,662,943	20,727,402	80,129,051	7,655,490	1,251,068,230	1,402,243,116	348,383
ការទិញបន្ថែម	-	-	-	-	-	-	-
ការលុបចោល	(1,711,960)	(1,360,000)	(1,263,025)	-	-	(4,334,985)	(1,081)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	1,043
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025	40,950,983	19,367,402	78,866,026	7,655,490	1,251,068,230	1,397,908,131	348,345
ដក៖ រំលស់បង្គរ							
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2025	28,357,968	20,337,240	77,971,319	7,311,664	822,479,917	956,458,108	237,629
រំលស់ក្នុងការិយបរិច្ឆេទ	10,407,690	390,162	2,157,732	343,826	244,763,604	258,063,014	64,339
ការលុបចោល	(1,248,310)	(1,360,000)	(1,263,025)	-	-	(3,871,335)	(965)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	679
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025	37,517,348	19,367,402	78,866,026	7,655,490	1,067,243,521	1,210,649,787	301,682
តម្លៃយោង							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2025	3,433,635	-	-	-	183,824,709	187,258,344	46,663

មេគង្គ ម៉ាយក្រូហ្វីនស្យែន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៥. គ្រឿងបរិក្ខារ (តពិទ្ធព័រមុន)

	ការកែលម្អគោល	គ្រឿងសង្ហារឹម និង សម្ភារ	ឧបករណ៍កុំព្យូទ័រ និងព័ត៌មានវិទ្យា	បរិក្ខារ	យានយន្ត	សរុប	
2024	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល	ខ្មែររៀល
ថ្លៃដើម							
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2024	42,662,943	23,684,027	80,129,051	7,655,490	1,251,068,230	1,405,199,741	343,990
ការទិញបន្ថែម	-	-	-	-	-	-	-
ការលុបចោល	-	(2,956,625)	-	-	-	(2,956,625)	(735)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	5,128
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024	42,662,943	20,727,402	80,129,051	7,655,490	1,251,068,230	1,402,243,116	348,383
នាថ្ងៃទី 1 ខែមករា ឆ្នាំ 2024	17,629,284	22,201,289	72,625,827	5,583,832	572,953,911	690,994,143	169,154
លៃសក្តងការិយបរិច្ឆេទ	10,728,684	1,092,576	5,345,492	1,727,832	249,526,006	268,420,590	65,935
ការលុបចោល	-	(2,956,625)	-	-	-	(2,956,625)	(735)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	3,275
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024	28,357,968	20,337,240	77,971,319	7,311,664	822,479,917	956,458,108	237,629
តម្លៃយោង							
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2024	14,304,975	390,162	2,157,732	343,826	428,588,313	445,785,008	110,754

មេគង្គ ហ៊ុនធីនស្កែន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៦. ប្រាក់តម្កល់

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ប្រាក់តម្កល់	200,000,000	200,000,000	49,838	49,689

ប្រាក់តម្កល់តាមច្បាប់ ១០ភាគរយ នៃដើមទុនអប្បបរមារបស់ក្រុមហ៊ុន ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមមាត្រា ៥៣ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការធានារ៉ាប់រងចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ និងមាត្រា ១ នៃសារពន្ធលេខ ០០៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០២ ដោយពុំបានការប្រាក់ទេ ហើយអាចដកបានមកវិញបានលុះត្រាតែក្រុមហ៊ុនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ប្រាក់បញ្ញើតាមច្បាប់ត្រូវបានកត់ត្រាតាមតម្លៃដើម។

៧. ទ្រព្យអរូបី

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
សូហ្វវែរ				
ថ្លៃដើម				
នាថ្ងៃទី ១ ខែមករា	31,680,000	31,680,000	7,871	7,695
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	176
នាថ្ងៃទី ៣១ ខែ ធ្នូ	31,680,000	31,680,000	7,871	7,871
ដក៖ រំលស់បង្គរ				
នាថ្ងៃទី ១ ខែមករា	31,680,000	29,040,000	7,871	7,109
រំលស់ក្នុងការិយបរិច្ឆេទ	-	2,640,000	-	648
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	114
នាថ្ងៃទី ៣១ ខែ ធ្នូ	31,680,000	31,680,000	7,871	7,871
តម្លៃយោងនាថ្ងៃទី ៣១ ខែ ធ្នូ	-	-	-	-

មេគង្គ ហ៊ុយក្រូអ៊ិនស្ទ័រ

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

៨. សិទ្ធិប្រើប្រាស់ទ្រព្យ

	2025	2024	2025	2024
	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃ				
សមតុល្យ ថ្ងៃទី ១ មករា	170,744,079	310,687,083	42,421	76,056
បន្ថែម	-	170,744,079	-	42,421
ការមិនទទួលស្គាល់ដោយសារការ	-	(310,687,083)	-	(76,317)
កែប្រែភតិសន្យា				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	127	261
សមតុល្យ ថ្ងៃទី ៣១ ធ្នូ	170,744,079	170,744,079	42,548	42,421
រំលស់បង្គរ				
សមតុល្យ ថ្ងៃទី ១ មករា	18,971,504	181,234,042	4,714	44,366
រំលស់ក្នុងការិយបរិច្ឆេទ	56,914,512	88,013,082	14,190	21,620
ការមិនទទួលស្គាល់ដោយសារការ	-	(250,275,620)	-	(61,478)
កែប្រែភតិសន្យា				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	6	206
សមតុល្យ ថ្ងៃទី ៣១ ធ្នូ	75,886,016	18,971,504	18,910	4,714
តម្លៃយោង				
សមតុល្យ ថ្ងៃទី ៣១ ធ្នូ	94,858,063	151,772,575	23,638	37,707

៩. បុព្វលាភត្រូវទទួល

	2025	2024	2025	2024
	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ជំពាក់ដោយអ្នកដែរត្រូវបានធានា	198,000	712,400	49	177

មេគង្គ ហ៊ុយក្រូអ៊ិនស្ទូរ៉េន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

១០. ទ្រព្យសកម្មផ្សេងៗ

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ទ្រព្យសកម្មផ្សេងៗ	16,199,963	8,374,614	4,037	2,081
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	16,199,963	8,374,614	4,037	2,081
ប្រាក់តម្កល់	18,375,777	18,508,181	4,579	4,598
ចំណាយបង់មុន	6,670,781	6,670,781	1,662	1,657
	41,246,521	33,553,576	10,278	8,336

១១. ប្រាក់បញ្ញើមានកាលកំណត់

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ប្រាក់បញ្ញើមានកាលកំណត់ដែលមាន រយៈពេលតិចជាង ៣ ខែ	100,000,000	865,000,000	24,919	214,907
ប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹងអ្នកជួលលើសពី ៣ ខែ	1,065,000,000	300,000,000	265,388	74,534
	1,165,000,000	1,165,000,000	290,307	289,441

ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារដែលមានអាជ្ញាប័ណ្ណនៅចុងបញ្ចប់ នៃរយៈពេលរាយការណ៍មានអត្រាការប្រាក់ចន្លោះពី 3% ទៅ 6% (2024: 4% ទៅ 6%) ក្នុងមួយត្រីមាស និងក្នុងមួយឆមាស។ ប្រាក់បញ្ញើមានកាលកំណត់មានរយៈពេល 3 - 12 ខែ (2024: 1 - 3 ខែ) ។

១២. សាច់ប្រាក់ និង សមតុល្យធនាគារ

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	780,925	899,800	195	224
សមតុល្យធនាគារ	252,639,323	63,399,673	62,955	15,751
	253,420,248	64,299,473	63,150	15,975

មេគង្គ ហ៊ុយក្រូអ៊ិនស្ទ័រ

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

១៣. បំណុលភតិសន្យា

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
នាថ្ងៃទី ១ ខែមករា	155,587,533	143,603,442	38,655	35,154
ការជួលបន្ថែមបំណុលភតិសន្យា	-	170,744,079	-	42,421
ការមិនទទួលស្គាល់ដោយសារការកែប្រែភតិសន្យា	-	(68,908,804)	-	(16,927)
ការទូទាត់សងបំណុលភតិសន្យា	(62,207,117)	(100,834,188)	(15,501)	(24,769)
ការប្រាក់ក្នុងឆ្នាំ	11,349,944	10,983,004	2,830	2,698
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	114	78
សមតុល្យ ថ្ងៃទី ៣១ ធ្នូ	104,730,360	155,587,533	26,098	38,655
បំណុលភតិសន្យារយៈពេលខ្លី	61,056,511	50,857,052	15,215	12,635
បំណុលភតិសន្យារយៈពេលវែង	43,673,849	104,730,481	10,883	26,020
	104,730,360	155,587,533	26,098	38,655

១៤. ប្រាក់បម្រុងធានារ៉ាប់រងមិនទាន់ចាត់ទុកជាបំណុល

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ប្រាក់បម្រុងធានារ៉ាប់រងមិនទាន់ចាត់ទុកជាបំណុល	134,136,536	74,776,610	33,426	18,578

មេគង្គ ហ៊ុយក្រូអ៊ិនស្តេឡែន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

១៥. បំណុលហានិភ័យដែលមិនទាន់ផុតកំណត់បន្ថែមកក់ទុក

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ទុនបម្រុងហានិភ័យដែលមិនទាន់ផុតកំណត់បន្ថែម	-	101,667,014	-	25,259
ទំនួលខុសត្រូវបម្រុងដែលកើតឡើងប៉ុន្តែមិនត្រូវបានរាយការណ៍	11,415,155	8,852,239	2,845	2,199
ការទទួលខុសត្រូវបម្រុងដែលបានរាយការណ៍ប៉ុន្តែមិនបានទូទាត់	5,200,000	19,007,400	1,295	4,723
	16,615,155	129,526,653	4,140	32,181

ទុនបម្រុងហានិភ័យដែលមិនទាន់ផុតកំណត់បន្ថែម (“AURR”) គឺជាទុនបំរុងដើម្បីរ៉ាប់រងការទាមទារនាពេលអនាគតដែលមានសក្តានុពលពីគោលនយោបាយ ដែលទុនបម្រុងបុព្វលាភដែលមិនទទួលបានអាចមិនគ្រប់គ្រាន់។ វាធានាថាមានមូលនិធិគ្រប់គ្រាន់សម្រាប់បំណុលដែលទាក់ទងនឹងផ្នែកដែលមិនទាន់ផុតកំណត់នៃគោលនយោបាយ ផ្តល់សុវត្ថិភាពហិរញ្ញវត្ថុប្រឆាំងនឹងហានិភ័យនាពេលអនាគត។

ទំនួលខុសត្រូវបម្រុងដែលកើតឡើង ប៉ុន្តែមិនត្រូវបានរាយការណ៍ (“IBNR”) សំដៅលើទុនបម្រុងដើម្បីរ៉ាប់រងការទាមទារដែលបានកើតឡើង ប៉ុន្តែមិនទាន់ត្រូវបានរាយការណ៍។ ទុនបំរុងនេះរាប់បញ្ចូលក្នុងការចំណាយប៉ាន់ស្មាននៃការទាមទារនាពេលអនាគតដែលទំនងជាត្រូវបានប្តឹងសម្រាប់ឧប្បត្តិហេតុដែលបានកើតឡើងរួចហើយ ប៉ុន្តែមិនទាន់ត្រូវបានរកឃើញ ឬរាយការណ៍នៅពេលធ្វើរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវបម្រុងដែលបានរាយការណ៍ប៉ុន្តែមិនបានទូទាត់ (“RBNS”) សំដៅទៅលើទុនបម្រុងសម្រាប់ការទាមទារដែលត្រូវបានរាយការណ៍ ប៉ុន្តែមិនទាន់បានទូទាត់ពេញលេញ។ វាគឺជាការប៉ាន់ស្មាននៃការទាមទារដែលត្រូវបានដឹង ប៉ុន្តែដែលអាចទាមទារការទូទាត់បន្ថែម ឬកំពុងរង់ចាំដំណោះស្រាយចុងក្រោយ។

មេគង្គ ម៉ាយក្រូហ្វីនស្តេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

១៦. បំណុលផ្សេងៗ

	2025	2024	2025	2024
	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គណនីអ្នកផ្គត់ផ្គង់	5,401,600	256,500	1,346	64
ទាមទារសំណង	12,613,639	85,375,872	3,143	21,211
ហិរញ្ញវត្ថុសរុប	18,015,239	85,632,372	4,489	21,275
បំណុលពន្ធផ្សេងៗ	3,484,098	2,788,871	868	693
ចំណាយរង	20,305,400	22,713,231	5,060	5,643
	41,804,737	111,134,474	10,417	27,611

១៧. ដើមទុន

	2025	2024	2025	2024
	ខ្មែររៀល	ខ្មែររៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បានចុះបញ្ជី បោះផ្សាយ និង				
បានបង់គ្រប់ចំនួន				
សមតុល្យ ថ្ងៃទី០១ មករា	2,900,000,000	2,900,000,000	725,000	725,000
ការបង្កើនភាគហ៊ុនថ្មី	411,000,000	-	102,750	-
16,555 ភាគហ៊ុន ក្នុងតម្លៃ				
200,000 ខ្មែររៀល/ឬ50USD				
ក្នុង 1 ហ៊ុន (2024: 14,500				
ភាគហ៊ុន ក្នុងតម្លៃ 200,000				
ខ្មែររៀល/ឬ50USD ក្នុង1ហ៊ុន)	3,311,000,000	2,900,000,000	827,750	725,000

យោងតាមលក្ខន្តិកៈចុងក្រោយរបស់ក្រុមហ៊ុន មូលធនដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនត្រូវបានកើនឡើងដល់ ៣,៣១១ លានខ្មែររៀលនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដែលមាន ១៦,៥៥៥ ភាគហ៊ុននឹងតម្លៃប្រាក់ ២០០,០០០ ខ្មែររៀលក្នុងមួយឯកតា។

ក្រុមហ៊ុនបានបង្កើនដើមទុនដែលបានបង់របស់ខ្លួនចំនួន៤១១,០០០,០០០ ខ្មែររៀល (២០២៤ - មិនមាន) តាមរយៈការចេញភាគហ៊ុនចំនួន ២,៥០០ (២០២៤ - មិនមាន) ក្នុងតម្លៃចេញផ្សាយ ២០០,០០០ ខ្មែររៀល (២០២៤ - មិនមាន) ក្នុងមួយហ៊ុន។ ចំនួនភាគហ៊ុនសរុបដែលបានចេញនៅចុងការិយបរិច្ឆេទ គឺ ១៦,៥៥៥ (២០២៤ : ១៤,៥០០) ក្នុងតម្លៃចេញផ្សាយ ២០០,០០០ ខ្មែររៀលក្នុងមួយហ៊ុន។ ចំនួនភាគហ៊ុនថ្មីដែលបានចេញគឺស្ថិតនៅក្នុងកម្រិតប្រហាក់ប្រហែលនឹងចំនួនភាគហ៊ុនដែលមានស្រាប់។

មេគង្គ ហ៊ុយក្រូអ៊ិនស្ទូរ៉េន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

១៨. ចំណូលធានារ៉ាប់រង

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ការធានារ៉ាប់រងលើឥណទាន	812,000	2,242,500	202	551
ការធានារ៉ាប់រងគ្រោះថ្នាក់				
ផ្ទាល់ខ្លួន	194,216,326	122,373,400	48,421	30,060
មេគង្គការពារ	-	36,839	-	9
ការលុបចោលបុព្វលាភ				
គ្រោះថ្នាក់ផ្ទាល់ខ្លួន	(824,600)	(1,027,300)	(206)	(252)
	194,203,726	123,625,439	48,417	30,368

១៩. ចំណាយធានារ៉ាប់រង

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
សំណងដុលដែលបាន				
(ទទួល)/បង់	44,096,760	(8,330,452)	10,994	(2,046)
ការទាមទារសុទ្ធ (ទទួល)/ បង់	44,096,760	(8,330,452)	10,994	(2,046)
ការប្រែប្រួលនៅក្នុងទុនបម្រុង				
ដែលមិនទាន់បានទាមទារ៖				
- បំណុលហានិភ័យដែល				
មិនទាន់ផុតកំណត់				
បន្ថែមកក់ទុក	(101,667,014)	101,667,014	(25,334)	25,259
- កើតឡើងប៉ុន្តែមិនត្រូវ				
បានរាយការណ៍ (IBNR)	2,562,916	8,852,239	639	2,199
- រាយការណ៍ប៉ុន្តែពុំទាន់				
ដោះស្រាយ (RBNS)	(13,807,400)	19,007,400	(3,441)	4,723
បម្រែបម្រួលសំណង	1,826,800	-	455	-
លំអៀងពីអត្រាប្តូរប្រាក់	-	-	14	(365)
ទុនបម្រុងដែលមិនទាន់បាន				
ទាមទារសុទ្ធ	(111,084,698)	129,526,653	(27,667)	32,181
ការទាមទារសុទ្ធបានកើតឡើង	111,084,698	(129,526,653)	27,695	(31,816)

មេគង្គ ហ៊ុយក្រូអ៊ិនស្ទ័រ

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២០. ចំណាយទូទៅ

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ចំណាយលើប្រាក់បៀវត្ស	184,216,653	244,932,153	45,928	60,165
ចំណាយរំលស់	314,977,526	359,073,582	78,528	88,203
ចំណាយថ្លៃវិជ្ជាជីវៈ	79,009,598	85,592,353	19,698	21,025
ចំណាយអត្ថប្រយោជន៍ បុគ្គលិក	14,440,056	18,651,375	3,600	4,582
ចំណាយផ្សេងៗ	12,166,856	20,258,003	3,033	4,976
ចំណាយការប្រាក់	11,349,944	10,983,004	2,830	2,698
ចំណាយទីផ្សារ និង ការផ្សព្វផ្សាយ	1,207,500	1,247,200	301	306
ចំណាយបង់ពន្ធ	7,115,100	13,964,288	1,774	3,430
ចំណាយថ្លៃទឹកភ្លើង	11,683,445	13,445,799	2,913	3,303
ចំណាយលើការទំនាក់ទំនង	6,401,781	10,504,056	1,596	2,580
ចំណាយផ្សេងៗ	206,600	2,153,600	52	529
ចំណាយប្រេងសាំង	572,000	411,000	143	101
ចំណាយលើការបោះពុម្ព	2,593,300	4,366,613	647	1,073
ចំណាយថ្លៃអាជ្ញាប័ណ្ណ	9,080,000	9,080,000	2,264	2,230
ចំណាយបេសកកម្ម	604,000	466,000	151	114
ចំណាយសម្ភារៈ ការិយាល័យ	186,200	1,685,550	46	414
ចំណាយលើការជួល	401,738	9,331,054	100	2,292
ចំណាយថ្លៃវិភាគទាន	3,385,433	619,657	844	152
ចំណាយវិភាគទាន សប្បុរសធម៌	57,500	37,500	14	9
ចំណាយលើការធ្វើដំណើរ	289,200	294,500	72	73
ការបាត់បង់ដែលមិនបាន បែងចែកជាចំណាយ(ULAE)	(69,389,033)	82,002,672	(17,300)	20,143
	590,555,397	889,099,959	147,234	218,398

មេគង្គ ម៉ាយក្រូហ្វីនស្តេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២១. ចំណូលផ្សេងៗ

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ប្រាក់ចំណូលបានពី				
សំណងបុគ្គលិក	2,200,000	166,600	548	41
ចំណេញលើការប្តូរប្រាក់	55,317	291,278	14	72
ចំណេញលើការប្តូរប្រាក់				
បរទេស-ទទួលស្គាល់	-	18,244	-	4
ចំណូលផ្សេងៗ	937,120	11,547,901	234	2837
ចំណូលផ្សេងៗ	3,192,437	12,024,023	796	2,954

២២. ពន្ធលើប្រាក់ចំណេញ

យោងតាមច្បាប់ស្តីពីពន្ធដារកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ប្រាក់៖

- ពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ៥ ភាគរយនៃបុព្វលាភដុលដែលបានទទួលក្នុងឆ្នាំជាប់ពន្ធ ទាក់ទងនឹងការធានារ៉ាប់រង ឬការធានារ៉ាប់រងបន្តនូវហានិភ័យនៅក្នុងប្រទេសកម្ពុជានិង
- ពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន២០ភាគរយនៃប្រាក់ចំណេញជាប់ពន្ធដែលមិនទាក់ទងទៅនឹង សកម្មភាពធានារ៉ាប់រងឬធានារ៉ាប់រងបន្ត។

មេគង្គ ម៉ាយក្រូហ្វីនស្តង់

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២២. ពន្ធលើប្រាក់ចំណេញ (តពិទំព័រមុន)

ការផ្ទៀងផ្ទាត់ការគណនាពន្ធលើប្រាក់ចំណូលក្នុងការិយបរិច្ឆេទ ដែលត្រូវបានគណនាអត្រាពន្ធស្របតាមច្បាប់សារពើពន្ធដូចបានបង្ហាញនៅក្នុងរបាយការណ៍នៃពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ បង្ហាញក្នុងតារាងខាងក្រោម៖

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
ចំណូលបុព្វលាភដុល	194,203,726	123,625,439	48,417	30,368
ពន្ធតាមអត្រាពន្ធតាម ច្បាប់ជាធរមាន 5%	9,710,186	6,181,272	2,421	1,518
ផលប៉ះពាល់នៃពន្ធ៖ ពន្ធលើប្រាក់ចំណេញ ដែលមិនមែនជាការ ធានារ៉ាប់រងឬការ ធានារ៉ាប់រងឡើងវិញ	444,820	81,480	111	20
ចំណាយពន្ធសរុប	10,155,006	6,262,752	2,532	1,538

២៣. យថាភាពនៃពន្ធ

ពន្ធត្រូវបានពិនិត្យនិងស៊ើបអង្កេតដោយ អាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការដាក់ពិន័យធ្ងន់ធ្ងរ ដាក់ទោសទណ្ឌ និងការគិតការប្រាក់។ ការអនុវត្តច្បាប់ពន្ធនិងបទប្បញ្ញត្តិចំពោះប្រតិបត្តិការជាច្រើនប្រភេទគឺងាយនឹងមានការបកស្រាយខុសគ្នា។

ហេតុពិតទាំងនេះអាចបង្កើតហានិភ័យពន្ធក្នុងប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់ជាងប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថាខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធផ្នែកលើការបកស្រាយច្បាប់ពន្ធ។ ទោះយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានច្រើន។

មេគង្គ ម៉ាយក្រូហ្វីនស្តង់

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុ

សកម្មភាពរបស់ក្រុមហ៊ុន ត្រូវបានរងផលប៉ះពាល់ដោយហានិភ័យទីផ្សារនានា (រួមមានហានិភ័យរូបិយប័ណ្ណបរទេស ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃភាគហ៊ុន) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយរងគ្រោះ។ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុទូទៅរបស់ក្រុមហ៊ុនផ្ដោតលើភាពមិនអាចព្យាករបាននៃទីផ្សារហិរញ្ញវត្ថុ និងព្យាយាមកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

២៤.១ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(i) សេចក្តីសង្ខេប

ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យដូចខាងក្រោម ដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន៖

- ហានិភ័យឥណទាន
- ហានិភ័យសាច់ប្រាក់ងាយស្រួល
- ហានិភ័យទីផ្សារ
- ហានិភ័យធានារ៉ាប់រង

កំណត់សម្គាល់នេះ បង្ហាញពីតំរូវការអំពីភាពដែលអាចកើតមានឡើងនៃហានិភ័យខាងលើ គោលបំណងគោលនយោបាយ និងដំណើរការរបស់ក្រុមហ៊ុន ដើម្បីវាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន។

(ii) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុ ប្រសិនបើអតិថិជន ឬដៃគូពាណិជ្ជកម្មមិនបំពេញកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចសន្យា ហើយកើតឡើងជាចម្បងពីគណនីដែលត្រូវទទួលបានពីអតិថិជន និងប្រាក់បញ្ញើនៅធនាគាររបស់ក្រុមហ៊ុន។

មេគង្គ ម៉ាយក្រូហ្វីនស្តង់

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

២៤.១ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

(ii) ហានិភ័យឥណទាន (តព័ទ្ធព័រមុន)

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ បង្ហាញពីហានិភ័យឥណទានអតិបរមា។ ហានិភ័យឥណទានអតិបរមានាកាលបរិច្ឆេទរាយការណ៍ មានដូចខាងក្រោម៖

	2025 ខ្មែររៀល	2024 ខ្មែររៀល	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក
បុព្វលាភត្រូវទទួល	198,000	712,400	49	177
ទ្រព្យសកម្មផ្សេងៗ	16,199,963	8,374,614	4,037	2,081
ប្រាក់បញ្ញើមានកាលកំណត់	1,165,000,000	1,165,000,000	290,307	289,441
សាច់ប្រាក់ និងសមតុល្យ				
សាច់ប្រាក់	253,420,248	64,299,473	63,150	15,975
	<u>1,434,818,211</u>	<u>1,238,386,487</u>	<u>357,543</u>	<u>307,674</u>

(iii) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមានផលលំបាកក្នុងការបំពេញកាតព្វកិច្ច ដែលទាក់ទងនឹងបំណុលហិរញ្ញវត្ថុដែលត្រូវបានទូទាត់សងជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ គោលដៅរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល គឺធានាការរក្សាកម្រិតទ្រព្យសកម្មងាយស្រួលអោយបានគ្រប់គ្រាន់ទាំងក្នុងពេលធម្មតា ឬមានបញ្ហា ដោយមិនមានការកើតឡើងនូវការខាតបង់ដែលមិនអាចទទួលយកបាន ឬហានិភ័យដែលប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន ត្រួតពិនិត្យហានិភ័យសាច់ប្រាក់ងាយស្រួល និងរក្សាកម្រិតសាច់ប្រាក់សមតុល្យអោយបានគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន និងដើម្បីបន្ថយផលប៉ះពាល់នៃការប្រែប្រួលនូវលំហូរសាច់ប្រាក់។

តារាងខាងក្រោមនេះ គឺជាកាលសារវន្តនៃអនិស្សន្ធបំណុលហិរញ្ញវត្ថុដែលនៅសល់នាកាលបរិច្ឆេទរាយការណ៍។ ចំនួននេះ គឺចំនួនដុល និងមិនអប្បបរមា និងរួមមានការបង់ប្រាក់ប៉ាន់ស្មាន និងមិនរាប់បញ្ចូលកិច្ចព្រមព្រៀងកាត់កង។

មេគន្ធមាយត្រូវអ៊ុនស្ករេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុ (តព៌ទំព័រមុន)

២៤.១ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

(ii) ហានិភ័យឥណទាន (តព៌ទំព័រមុន)

	តម្លៃយោង ខ្មែររៀល	លំហូរទឹកប្រាក់ តាមកិច្ចសន្យា ខ្មែររៀល	នៅខាងក្នុង 1 ឆ្នាំ ខ្មែររៀល	1 ទៅ 5 ឆ្នាំ ខ្មែររៀល	លើសពី 5 ឆ្នាំ ខ្មែររៀល
2025					
សំណងមិនទាន់					
ទូទាត់	134,136,536	134,136,536	133,984,165	152,371	-
បំណុលភតិសន្យា	104,730,360	104,730,360	43,673,849	61,056,511	-
បំណុលផ្សេងៗ	23,789,498	23,789,498	23,789,498	-	-
	262,656,394	262,656,394	201,447,512	61,208,882	-
2024					
សំណងមិនទាន់					
ទូទាត់	74,776,610	74,776,610	66,143,285	8,633,325	-
បំណុលភតិសន្យា	155,587,533	203,709,275	91,902,825	111,806,450	-
បំណុលផ្សេងៗ	25,502,102	25,502,102	25,502,102	-	-
	255,866,245	303,987,987	183,548,212	120,439,775	-
	តម្លៃយោង ដុល្លារអាមេរិក	លំហូរទឹកប្រាក់ តាមកិច្ចសន្យា ដុល្លារអាមេរិក	នៅខាងក្នុង 1 ឆ្នាំ ដុល្លារអាមេរិក	1 ទៅ 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក
2025					
សំណងមិនទាន់					
ទូទាត់	33,426	33,426	33,388	38	-
បំណុលភតិសន្យា	26,098	26,098	10,883	15,215	-
បំណុលផ្សេងៗ	5,928	5,928	5,928	5,928	-
	65,452	65,452	50,199	21,181	-
2024					
សំណងមិនទាន់					
ទូទាត់	18,578	18,578	16,433	2,145	-
បំណុលភតិសន្យា	38,655	50,611	22,833	27,778	-
បំណុលផ្សេងៗ	6,336	6,336	6,336	-	-
	63,569	75,525	45,602	29,923	-

មេគង្គ ម៉ាយក្រូហ្វីនស្តរេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

២៤.១ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

(iv) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការប្រែប្រួលតម្លៃទីផ្សារដូចជា អត្រាប្តូរប្រាក់ និងអត្រាការប្រាក់ដែលនឹងប៉ះពាល់ដល់ចំណូល ឬតម្លៃនៃការកាន់កាប់នូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យភាពដែលអាចកើតមានឡើងនៃហានិភ័យទីផ្សារក្នុងកម្រិតមួយទទួលយកបានខណៈពេល ដែលអាចផ្តល់មកវិញនូវចំណូលជាអតិបរមា។

ហានិភ័យរូបិយប័ណ្ណ

ប្រតិបត្តិការលក់របស់ក្រុមហ៊ុនភាគច្រើនកើតឡើង ជាប្រាក់ដុល្លារអាមេរិក។ ប្រតិបត្តិការចំណាយរបស់ក្រុមហ៊ុនភាគច្រើនកើតឡើងជាប្រាក់ដុល្លារអាមេរិក។ ដូច្នេះក្រុមហ៊ុន មិនមានការប្រឈមជាសារវន្តលើហានិភ័យរូបិយប័ណ្ណបរទេសទេ។

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់គឺជាហានិភ័យ ដែលលំហូរសាច់ប្រាក់នាពេលអនាគតកើតចេញពីឧបករណ៍ហិរញ្ញវត្ថុ (ឬតម្លៃទីផ្សាររបស់វា) នឹងមានការប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារ។ ការប្រឈមរបស់ក្រុមហ៊ុនចំពោះហានិភ័យអត្រាការប្រាក់កើតឡើងជាចម្បងពីប្រាក់បញ្ញើមានកំណត់តែទោះជាយ៉ាងណាវាមិនផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុនមិនមានទ្រព្យនិងបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួលឡើយ។

(v) ហានិភ័យធានារ៉ាប់រង

ហានិភ័យក្រោមកិច្ចសន្យាធានារ៉ាប់រងណាមួយ គឺជាលទ្ធភាពដែលព្រឹត្តិការណ៍ធានារ៉ាប់រងកើតឡើងនិងភាពមិនប្រាកដប្រជានៃចំនួនទឹកប្រាក់ដែលឈានដល់ការទាមទារសំណង។ តាមលក្ខណៈនៃកិច្ចសន្យាធានារ៉ាប់រង ហានិភ័យនេះគឺជារឿងចៃដន្យ ដូច្នេះហើយមិនអាចទាយទុកជាមុនបានទេ។

មេគង្គ វិទ្យាស្ថានស្រុកស្រែ

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុ (តព៌ទ៌ព៌រមុន)

២៤.១ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទ៌ព៌រមុន)

(v) ហានិភ័យធានារ៉ាប់រង(តព៌ទ៌ព៌រមុន)

ចំពោះផលបត្រនៃកិច្ចសន្យាធានារ៉ាប់រងដែលទ្រឹស្តីនៃប្រូបាប៊ីលីតេ ត្រូវបានអនុវត្តចំពោះការកំណត់តម្លៃនិងការផ្តល់សំវិធានធន ជាហានិភ័យចម្បងដែលក្រុមហ៊ុនប្រឈមមុខក្រោមកិច្ចសន្យាធានារ៉ាប់រងរបស់ខ្លួនគឺ ថាការទាមទារសំណងនិងការទូទាត់អត្ថប្រយោជន៍លើសពីតម្លៃក្នុងបញ្ជីនៃបំណុលកិច្ចសន្យាធានារ៉ាប់រង។ នេះអាចកើតឡើងដោយសារតែភាពញឹកញាប់ ឬភាពធ្ងន់ធ្ងរនៃការទាមទារសំណង និងអត្ថប្រយោជន៍គឺជាការប៉ាន់ស្មាន។ ព្រឹត្តិការណ៍ធានារ៉ាប់រងគឺចែងឱ្យហើយចំនួនជាក់ ស្តែង និងចំនួនទឹកប្រាក់នៃការទាមទារ និងអត្ថប្រយោជន៍នឹងខុសគ្នា ពីមួយឆ្នាំទៅមួយឆ្នាំពីកម្រិតដែលបានបង្កើតឡើងដោយប្រើបច្ចេកទេសស្ថិតិ។ បទពិសោធបង្ហាញថាផលបត្រកាន់តែច្រើននៃកិច្ចសន្យាធានារ៉ាប់រងស្រដៀងគ្នា មានភាពខុសគ្នាកាន់តែតិចទាក់ទងនឹងលទ្ធផលរំពឹងទុក។ លើសពីនេះទៀតផលបត្រចម្រុះកាន់តែច្រើនទំនងជាត្រូវប៉ះពាល់កាន់តែតិចនៅក្នុងក្រុមប្រឹក្សាភិបាលដោយការប្រែប្រួលនៅក្នុងសំណុំរងនៃផលបត្រណាមួយ។ ហានិភ័យដែលជាក់លាក់ចំពោះប្រភេទនៃកិច្ចសន្យាធានារ៉ាប់រងផ្សេងៗ មានដូចខាងក្រោម៖

ការផ្ដោតលើហានិភ័យនៃការធានារ៉ាប់រង

ការផ្ដោតលើហានិភ័យអាចកើតឡើងនៅពេលដែលព្រឹត្តិការណ៍ជាក់លាក់ ឬព្រឹត្តិការណ៍មួយចំនួនអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបំណុលកិច្ចសន្យាប្រាក់កម្រិតធានារ៉ាប់រងរបស់ក្រុមហ៊ុន។ ការផ្ដោតបែបនេះអាចកើតឡើងពីកិច្ចសន្យាធានារ៉ាប់រងតែមួយឬតាមរយៈកិច្ចសន្យាដែលពាក់ព័ន្ធមួយចំនួនតូចហើយពាក់ព័ន្ធ នឹងកាលៈទេសៈដែលបំណុលជាដុំកំភួនអាចកើតឡើង។ ហានិភ័យនៃការធានារ៉ាប់រងសម្រាប់កិច្ចសន្យា ក៏ត្រូវបានប៉ះពាល់ផងដែរដោយសិទ្ធិរបស់ម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង ក្នុងការបង់បុព្វលាភដែលត្រូវបានកាត់បន្ថយ ឬគ្មានបុព្វលាភនាពេលអនាគត ឬបញ្ចប់កិច្ចសន្យាទាំងស្រុង។ ជាលទ្ធផល ចំនួនទឹកប្រាក់នៃហានិភ័យនៃការធានារ៉ាប់រង ក៏អាចមានឥរិយាបថរបស់ម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រងផងដែរ។ តាមការសន្មតថា ម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រងនឹងធ្វើការសម្រេចចិត្តដោយសមហេតុផលហានិភ័យនៃការធានារ៉ាប់រងរួមអាចត្រូវបានសន្មតថា កាន់តែធ្ងន់ធ្ងរដោយសារអាកប្បកិរិយាបែបនេះ។ ក្រុមហ៊ុនបានគិតពីផលប៉ះពាល់នៃអាកប្បកិរិយារបស់ម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រងចំពោះការសន្មតដែលត្រូវបានប្រើប្រាស់ដើម្បីវាស់វែងបំណុលកិច្ចសន្យាធានារ៉ាប់រង។

មេគង្គ ម៉ាយក្រូហ្វីនស្តរេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុ (តព៌ទំព័រមុន)

២៤.១ ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

(v) ហានិភ័យធានារ៉ាប់រង(តព៌ទំព័រមុន)

ការគ្រប់គ្រងហានិភ័យ - យុទ្ធសាស្ត្រផ្តល់សេវារៀបចំការចុះបញ្ជី និងការធានារ៉ាប់រងបន្ត

យុទ្ធសាស្ត្រផ្តល់សេវារៀបចំការចុះបញ្ជីមានគោលបំណង ដើម្បីធានាថាហានិភ័យដែលត្រូវបានចុះបញ្ជីត្រូវបានធ្វើពិធីកម្មបានយ៉ាងល្អទាក់ទងនឹងប្រភេទហានិភ័យ និងកម្រិតនៃអត្ថប្រយោជន៍ធានារ៉ាប់រង។ ក្រុមហ៊ុនបានបង្កើតយុទ្ធសាស្ត្ររៀបចំការចុះបញ្ជីធានារ៉ាប់រងរបស់ខ្លួនដោយយោងទៅលើ២ចំណុចសំខាន់គឺការជ្រើសរើសហានិភ័យ និងការធ្វើចំណាត់ថ្នាក់ហានិភ័យ។ ដំណើរការជ្រើសរើសហានិភ័យកំណត់ក្រុមហានិភ័យធានារ៉ាប់រង ដែលអាចទទួលយកបានចំពោះក្រុមហ៊ុន ដូច្នេះការធ្វើពិធីកម្មប្រភេទហានិភ័យធានារ៉ាប់រងត្រូវបានសម្រេច។ ក្នុងពេលជាមួយគ្នានេះដែរ នេះគឺដើម្បីធានាឱ្យបាននៅក្នុងប្រភេទហានិភ័យទាំងនេះ មានចំនួនប្រជាជនច្រើនគ្រប់គ្រាន់ដែលមានហានិភ័យដើម្បីកាត់បន្ថយភាពប្រែប្រួលនៃលទ្ធផលដែលរំពឹងទុក។ ក្រុមហានិភ័យនៃការធានារ៉ាប់រងនីមួយៗ ត្រូវបានចាត់ថ្នាក់ជាប្រភេទស្តង់ដារនិងកម្រិតនៃស្តង់ដារតាមរយៈការធានារ៉ាប់រង។ ការជ្រើសរើសផ្នែកវេជ្ជសាស្ត្រ និងគោលការណ៍ណែនាំការធានារ៉ាប់រងហិរញ្ញវត្ថុរួមមាន នៅក្នុងនីតិវិធីនៃការធានារ៉ាប់រងរបស់ក្រុមហ៊ុនអនុញ្ញាតឱ្យមានការកំណត់ត្រឹមត្រូវអំពីហានិភ័យធានារ៉ាប់រងដល់ថ្នាក់ដែលសមស្រប។ ថ្នាក់នីមួយៗមានបុព្វលាភធានារ៉ាប់រងផ្សេងៗគ្នាដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសុខភាព និងប្រវត្តិជំងឺក្នុងគ្រួសាររបស់អ្នកដាក់ពាក្យ។ ក្រុមហ៊ុនប្រើការធានារ៉ាប់រងបន្តនៅក្នុងដំណើរការធម្មតានៃអាជីវកម្មដើម្បីធ្វើពិធីកម្មហានិភ័យ និងកំណត់សក្តានុពលហានិភ័យសុទ្ធ។ ការរៀបចំការធានារ៉ាប់រងបន្តសម្រាប់ហានិភ័យដែលធ្វើឡើងដោយក្រុមហ៊ុនបានកម្រិតប្រឈមហានិភ័យរបស់ក្រុមហ៊ុន។

មេគង្គ ម៉ាយក្រូហ្វីនស្តេន

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខចុះបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

២៤. ឧបករណ៍ហិរញ្ញវត្ថុ (តព៌ទ្ធព័ន្ធន)

២៤.២ ការគ្រប់គ្រងហានិភ័យមូលធន

ក្រុមហ៊ុនគ្រប់គ្រងមូលធនរបស់ខ្លួន ដើម្បីធានាថាក្រុមហ៊ុននឹងអាចរក្សាបាននូវរចនាសម្ព័ន្ធមូលធនដ៏ប្រសើរបំផុត ដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន និងបង្កើនតម្លៃរបស់ម្ចាស់ភាគហ៊ុន។ ដើម្បីសម្រេចគោលបំណងនេះក្រុមហ៊ុនអាចធ្វើការកែតម្រូវរចនាសម្ព័ន្ធមូលធន ផ្អែកតាមទិដ្ឋភាពនៃសេដ្ឋកិច្ច ដូចជាការកែសម្រួលចំនួនទឹកប្រាក់នៃការទូទាត់ភាគលាភ ការប្រគល់ដើមទុនដល់ម្ចាស់ភាគហ៊ុន ឬការបោះចេញភាគហ៊ុនថ្មី។

ក្រុមហ៊ុនគ្រប់គ្រងមូលធនរបស់ខ្លួនដោយផ្អែកលើតម្រូវការដើមទុនរបស់ខ្លួន និងពឹងផ្អែកលើប្រាក់កម្ចីពីក្រុមហ៊ុនទាក់ទិនសម្រាប់មូលធនសកម្ម។

មិនមានការផ្លាស់ប្តូរនៅក្នុងវិធីសាស្ត្ររបស់ក្រុមហ៊ុន ចំពោះការគ្រប់គ្រងដើមទុនក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុនោះទេ។

២៤.៣ ចំណាត់ថ្នាក់នៃរបាយការណ៍ហិរញ្ញវត្ថុ

	2025 ខ្មែររៀល	2025 ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ		
<u>ថ្លៃរំលស់</u>		
បុព្វលាភត្រូវទទួល	198,000	49
ទ្រព្យសកម្មផ្សេងៗ	16,199,963	4,037
ប្រាក់បញ្ញើមានកាលកំណត់	1,165,000,000	290,307
សាច់ប្រាក់ និង សមតុល្យ ធនាគារ	253,420,248	63,150
	<u>1,434,818,211</u>	<u>357,543</u>
ចំណូលហិរញ្ញវត្ថុ		
<u>ថ្លៃរំលស់</u>		
ប្រាក់បម្រុងធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូល	134,136,536	33,426
ចំណូលផ្សេងៗ	18,015,239	4,489
	<u>152,151,775</u>	<u>37,915</u>

មេគន្ធមាយត្រូវបានស្នើសុំ

(បង្កើតក្នុងព្រះរាជាណាចក្រកម្ពុជា)

លេខបញ្ជីក្រុមហ៊ុន៖ ០០០០៨៤៨០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

២៤. ឧបករណ៍ហិរញ្ញវត្ថុ (ត្រូវបានកែសម្រួល)

២៤.៣ ចំណាត់ថ្នាក់នៃរបាយការណ៍ហិរញ្ញវត្ថុ (ត្រូវបានកែសម្រួល)

	2024 ខែរៀល	2024 ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ		
ថ្លៃរំលស់		
បុព្វលាភត្រូវទទួល	712,400	177
ទ្រព្យសកម្មផ្សេងៗ	8,374,614	2,081
ប្រាក់បញ្ញើមានកាលកំណត់	1,165,000,000	289,441
សាច់ប្រាក់ និង សមតុល្យធនាគារ	64,299,473	15,975
	1,238,386,487	307,674
បំណុលហិរញ្ញវត្ថុ		
ថ្លៃរំលស់		
ប្រាក់បម្រុងធានារ៉ាប់រងមិនទាន់ចាត់ទុកជាចំណូល	74,776,610	18,578
បំណុលផ្សេងៗ	85,632,372	21,275
	160,408,982	39,853

២៤.៤ ព័ត៌មានអំពីតម្លៃសមស្រប

ព័ត៌មានអំពីតម្លៃនៃទ្រព្យ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលត្រូវដល់ពេលកំណត់ក្នុងរយៈពេល១២ខែ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ទ្រព្យទាំងនោះ ដោយសារអាយុកាលកំណត់ មានរយៈពេលខ្លី ឬទូទាត់សងផ្អែកតាមលក្ខខណ្ឌទាមទារ។